



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ឆ្នាំទី ១៨ លេខ ៧០

ត្រីមាសទី ០៣ ឆ្នាំ ២០១៨

# **ព័ត៌មាន**

**ផ្សាយបញ្ជី**

**ទីស្តីការគណៈរដ្ឋមន្ត្រី**

**សារពាន**

**ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច**

**ក**

**មាតិកា**

**I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- ២៤-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៣ រូប ៨២៣១
- ២៥-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩២ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **វ៉ុំ សំរោង** ភេទ ប្រុស ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទ ព្យួរព្យួរឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឱ្យមានភាពវិកលច្របូកច្របល់ដល់សន្តិសុខសង្គម) និង បទព្យួរព្យួរឱ្យមានការរើសអើង តាមអំណាចសាល ដីកាលេខ ៥៤ ចុះថ្ងៃទី ០៩-០២- ២០១៨ របស់តុលាការកំពូល ៨២៣២
- ២៧-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៣ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតចំនួន ១៤ រូប ៨២៣៣
- ២៨-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី **ខុន ឆារ៉ា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៨២៣៥
- ២៨-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ០៤ រូប ៨២៣៦
- ២៨-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៣ រូប ៨២៣៧
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១១០ រូប ៨២៣៨
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា និងអស់លោក ចំនួន ៣១ រូប ៨២៤១
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៨៩៩ ស្តីពី ការផ្ទេររបបពូលលោក **ប៊ុន ដានី** នៃ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជាឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ នៃ ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៨២៤៣

១

- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០០ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ប្រចាំឆ្នាំដល់  
លោក **ជាំ សុខវិទ្ធី** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៨២៤៤
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០១ ស្តីពី ការតម្លើងឋានន្តរស័ក្តិឧត្តមអគ្គនុរក្ស  
ពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ដល់មន្ត្រីពន្ធនាគារ ០៩ រូប ៨២៤៥
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក  
ដល់លោកឧត្តមសេនីយ៍ទោ **គាំ សារឿន** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រី  
នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៨២៤៧
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៣ ស្តីពី ការតែងតាំងលោក **លី គង់** ជា ឧកញ៉ា ៨២៤៨
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៤ ស្តីពី ការតែងតាំងលោក **ថៃ សិរិទ្ធ** ជា ឧកញ៉ា ៨២៤៩
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៥ ស្តីពី ការតែងតាំងលោក **តៃ ស្រីធាន់** ជា  
ឧកញ៉ា ៨២៥០
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ  
នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួង  
ឧស្សាហកម្ម និងសិប្បកម្ម ដល់មន្ត្រីរាជការ ៦៧ រូប ៨២៥១
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៧ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌ ទៅក្នុងឋានន្តរស័ក្តិ  
អនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន ដល់មន្ត្រីរាជការ ៨៣ រូប ៨២៥៦
- ២៩-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ  
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម កងកម្លាំងប្រដាប់អាវុធ និងអស់លោក ចំនួន ៩៥ រូប ៨២៦០
- ៣០-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩០៩ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **អ៊ូ សុវណ្ណតារា**  
នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៃក្រសួងអភិវឌ្ឍន៍ជនបទ មកឋានន្តរស័ក្តិឧត្តមសេនីយ៍  
ត្រី នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៨២៦៤
- ៣០-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩១០ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌ នៃក្របខ័ណ្ឌមន្ត្រី  
គ្រប់គ្រងរដ្ឋបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដល់មន្ត្រី  
រាជការ ៣៣ រូប ៨២៦៥

# គ

៣០-០៨-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៨១៨/៩១១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ  
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា អស់លោក លោកស្រី ឧបាសក ឧបាសិកា  
និងព្រះសង្ឃ ចំនួន ២០ រូប/អង្គ ៨២៦៨

## II-រាជរដ្ឋាភិបាល

### ១-អនុក្រឹត្យ

០៦-០៩-២០១៨ -អនុក្រឹត្យលេខ ១១៤ អនក្រ.បក ស្តីពី ការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនា  
បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៨២៦៩

០៦-០៩-២០១៨ -អនុក្រឹត្យលេខ ១១៥ អនក្រ.បក ស្តីពី ការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃ  
រាជរដ្ឋាភិបាលកម្ពុជា ៨២៧០

០៦-០៩-២០១៨ -អនុក្រឹត្យលេខ ១១៦ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃ  
ទិស្តីការគណៈរដ្ឋមន្ត្រី ៨២៧១

២៣-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៨២៩៦

២៣-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៨២៩៩

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦២ អនក្រ.តត ស្តីពី ការតម្កើងថ្នាក់ និងប៉ាន់នូវស័ក្តិប្រឆាំងដល់  
មន្ត្រីរាជការ ៨៣០២

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៨៣០៤

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨៣០៦

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៨៣០៩

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨៣១១

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៨៣១២

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៨ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាព  
ទំនេរគ្មានបៀវត្ស ៨៣១៣

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៦៩ អនក្រ.តត ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាល  
ជាតិកម្ពុជា ៨៣១៤

២៤-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧០ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៨៣១៥



**២៥**

- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧១ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ៨៣១៦
- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧២ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា ៨៣១៧
- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧៣ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ៨៣១៨
- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧៤ អនក្រ.តត ស្តីពី ការតាំងសិប័ក្តុងក្របខ័ណ្ឌមន្ត្រីរាជការ ៨៣១៩
- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ ៨៣២០
- ២៧-០៨-២០១៨ -អនុក្រឹត្យលេខ ៨៧៦ អនក្រ.តត ស្តីពី ការតាំងសិប័ក្តុងក្របខ័ណ្ឌមន្ត្រីរាជការ ៨៣៣២

**២.សេចក្តីសម្រេច**

- ០៤-០៩-២០១៨ -សេចក្តីសម្រេចលេខ ៤៧ សសរ ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៨៣៣៥

**៣.សារាចរណែនាំ**

- ០៦-០៩-២០១៨ -សារាចរណែនាំលេខ ៧ សរណន ស្តីពី ការតែងតាំងមន្ត្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ៨៣៣៧

**III. ការងារបណ្តាញក្រសួង**

**ទីស្តីការដ្ឋានក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

- ២៨-០៦-២០១៨ -ប្រកាសលេខ ២២១ ឧស.កឧ.ប្រក ០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេធើរី ដេននីសសាន់ អប៊ីអាយអេស (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតស្លាកសញ្ញា (សម្លៀកបំពាក់ និងស្បែកជើងគ្រប់ប្រភេទ) ៨៣៣៨
- ០២-០៧-២០១៨ -ប្រកាសលេខ ២២៥ ឧស.កឧ.ប្រក ០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វែល ឡាក់ អ៊ិនវេសមិន (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបដៃ ៨៣៤១
- ០២-០៧-២០១៨ -ប្រកាសលេខ ២២៧ ឧស.កឧ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្សុង ជីន ហ្សុង ហ្គ្រី ស៊ីហ្គារេត ឯ.ក បង្កើតរោងចក្រ ផលិតបារី ៨៣៤៤



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៨១៨/៤៧១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឲ្យស្រាវជ្រាវ**

នូវ

ក-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេនា**

- លោក **ធីន កិរុណា**

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **ធិបតីនុ**

- ឯកឧត្តម **គី ប៊ុណ្ណារត**

គ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា**

- ឯកឧត្តម **ស្រ៊ុន លីមសុដ**

លេខ ១៨០៤-៧០៦

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨

លេខ: ៧០៧ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ  
ថ្ងៃចន្ទ ១៣ ខែស្រាព្រា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**ស៊ុយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៨/ ៧៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា១ :** ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **អ៊ុំ សំអាន** ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឱ្យមានភាពរីករាយធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឱ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី០៩-០២-២០១៨ របស់តុលាការកំពូល។

**មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៩១០ ស.ណ

សំណៅវិទ្យាល័យស្រីសុភាព្រះវិហារបឹងកេងកង  
ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**ស៊ុយ សុខា**

ព.ល. ១៨០៨ - ៧០៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨





**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៨១៨/៤៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ត្រូវបានលើកលែងទោសឱ្យទណ្ឌិតចំនួន ១៤ រូប ៖
- ១-ទណ្ឌិតឈ្មោះ **មាជ សុវណ្ណារ៉ា** ភេទប្រុស អាយុ ៤៦ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទដឹកនាំកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រv "ណ" ចុះថ្ងៃទី ១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។
  - ២-ទណ្ឌិតឈ្មោះ **អៀ ណារិត** ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទដឹកនាំកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រv "ណ" ចុះថ្ងៃទី ១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។
  - ៣-ទណ្ឌិតឈ្មោះ **យិន រឿន ហៅ យិន ជំរឿន** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទដឹកនាំកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រv "ណ" ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។
  - ៤-ទណ្ឌិតឈ្មោះ **នាង សុយន** ភេទប្រុស អាយុ ២៧ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រv "ណ" ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។
  - ៥-ទណ្ឌិតឈ្មោះ **សាន គឹមហេង** ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រv "ណ" ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។



៦-ទណ្ឌិតឈ្មោះ ស៊ី ពុទ្ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

៧-ទណ្ឌិតឈ្មោះ កែ យឹម ហៅ នៃឌី ភេទប្រុស អាយុ ៣៤ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

៨-ទណ្ឌិតឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

៩-ទណ្ឌិតឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

១០-ទណ្ឌិតឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

១១-ទណ្ឌិតឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទអំពើចូលរួមនៅក្នុងចលនាកុបកម្ម តាមអំណាចសាលដីកាលេខ ៤៨ ក្រ.ល. ចុះថ្ងៃទី១០-០៥-២០១៨ របស់សាលាឧទ្ធរណ៍។

១២-ទណ្ឌិតឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទចូលរួមធ្វើកុបកម្ម តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ២១០ ក្រ.ជ. ចុះថ្ងៃទី១៣-០៦-២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។

១៣-ទណ្ឌិតឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទចូលរួមធ្វើកុបកម្ម តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ២១០ ក្រ.ជ. ចុះថ្ងៃទី១៣-០៦-២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។

១៤-ទណ្ឌិតឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទចូលរួមធ្វើកុបកម្ម តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ២១០ ក្រ.ជ. ចុះថ្ងៃទី១៣-០៦-២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ។

១៧៧៧.១៥០៥.៧០៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៧១៤ ស.ណ

សំណៅដែលមានតម្លៃជាការបែកឆ្នែក  
ថ្ងៃអង្គារ ២រោច ខែស្រាពពិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរង្វារនិយាយ**



**សេង សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៤៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍នោ** ដល់លោកឧត្តមសេនីយ៍ក្រី **ទុន នារ៉ា** អគ្គលេខ ៥៦៣៥២ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៩១៦ ស.ណ

២១ រោច, ១៤ ០៤, ២០១៨

សំណៅដែលមានតម្លៃជាការចែកចាយ  
ថ្ងៃពុធ ៣ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨

**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ីម សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/៥៧៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ប្រោសព្រះរាជទាន**

នូវ

**ក. ភ្ញៀវឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម**  
- ឯកឧត្តម Song Tao

**ខ. ភ្ញៀវឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីយឧត្តម**  
- ឯកឧត្តម Xiong Bo

**គ. ភ្ញៀវឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា**  
១-លោកស្រី Zuo Wenxing  
២-លោក Shi Xiaohu

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

២០១៨.១៥០៥.៧១០

លេខ: ៩១៥ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨

សំណៅដែលមានតម្លៃជាការបែកផ្សាយ  
ថ្ងៃពុធ ៣៣៧៥ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៤៧៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឡោសព្រះរាជទាន**

នូវ

**គ្រឿងឥស្សរិយយស មុនីសារាត៍ន្ត ថ្នាំកំ មហាសេនា**

ចំពោះ

- ១- ឯកឧត្តម **គឹម ឈិនវិស័យ**
- ២- ឧត្តមសេនីយ៍ទោ **ជា សន្តាន់** អគ្គលេខ ៥៦៦៥៣
- ៣- ឧត្តមសេនីយ៍ត្រី **គោគ គុសល** អគ្គលេខ ០១០៤៨

ព.រ. ១៤០៤.៧១១

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨

លេខ: ៧១៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ  
ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សិរីទ្រឹស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៧៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

**(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)**

**ត្រាស់ព្រះរាជទាន**

**ទូទ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវង្ស្រង**

- |              |           |        |             |
|--------------|-----------|--------|-------------|
| ១. ឯកឧត្តម   | គង់ ចាន់  | ៣. លោក | ស៊ីម ឡាប៉ុង |
| ២. លោកបណ្ឌិត | សុក គន្ធី | ៤. លោក | សោម ភិរុណ   |

**ខ-គ្រឿងឥស្សរិយយស សុវត្តារា ថ្នាក់ មហាសេរីវង្ស្រង**

- |            |                |            |                |
|------------|----------------|------------|----------------|
| ១. លោក     | ដាន ណារី       | ១៧.លោក     | ជិន ហ៊ុន       |
| ២. លោក     | ប៊ុន លាងហេង    | ១៨.លោក     | ផល ហាត         |
| ៣.លោក      | គង់ វិញ        | ១៩.លោក     | យីម ណាន        |
| ៤.លោក      | ម៉ៅ សុភារ៉េត   | ២០.លោក     | លីម គឹមឡុង     |
| ៥.លោក      | ជិន ធាយ        | ២១.លោក     | ផល មុនី        |
| ៦.លោក      | ទី សុង         | ២២.លោក     | អ៊ុក សារ៉ា     |
| ៧.លោក      | ឃី វិបុលបុត្រា | ២៣.លោក     | ម៉ុង ឡេង       |
| ៨.លោក      | ឆេង វិបុលវិទូ  | ២៤.លោកស្រី | ខ្លួន ម៉ាលី    |
| ៩.លោកស្រី  | ព្រំ បុណ្ណមី   | ២៥.លោក     | ហុង ប៉ុណ្ណាកា  |
| ១០.លោកស្រី | ចាន់ វិរិយ៉ា   | ២៦.លោក     | សយ សុមេធា      |
| ១១.លោក     | ឌី ថាវី        | ២៧.លោក     | ហាស់ ពិសិទ្ធ   |
| ១២.លោកស្រី | អ៊ឹម សោភណៈ     | ២៨.លោក     | សំ សត្យា       |
| ១៣.លោកស្រី | វ៉ា ផាវី       | ២៩.លោក     | ប៉ាង វណ្ណសេដ្ឋ |





- ១៤.លោកស្រី ជា សុម៉ាលី ៣០.លោក ជឹម ពន្លក
- ១៥.លោកស្រី ហេង ចាន់ណារី ៣១.លោក ម៉ាក់ យុទ្ធិនា
- ១៦.លោក ថាច់ រតនា ៣២.លោក ធី ចាន់ថា

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១. ឯកឧត្តម សាន វណ្ណឌី ៦. លោក សួន សេរី
- ២. លោក សេង ស៊ុនណារុន ៧. លោកស្រី គង់ សុផិរី
- ៣. លោក ជីប ប៊ុនថាវ៉ែន ៨. លោក អ៊ុំ សាវី
- ៤. លោក សាម៉េង កែវមុនីន ៩. លោក សៀង បូរិន
- ៥. លោក អ៊ឹង ទ្រី

ឃ-គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេនា

- ១.លោក ហ៊ិល ដាវុន ៣០.លោកស្រី អ៊ុង អេង
- ២.លោកបណ្ឌិត ព្រាប វិសារទោ ៣១.លោកស្រី នួន ផល្លា
- ៣.លោកបណ្ឌិត ជា ហុង ៣២.លោក នេត សុទ្ធា
- ៤.លោកស្រីបណ្ឌិត គង ក្រីស្នា ៣៣.លោក អ៊ុច សេងអាន
- ៥.លោក តែ គុយហោ ៣៤.លោក លួង សុខខេង
- ៦.លោក ឡោ លីតូ ៣៥.លោកស្រី ចាន់ ស៊ីផាន់ណា
- ៧.លោក ឯក សុភាព ៣៦.លោក ឃ្លែង សុខា
- ៨.លោក ហាវ ផា ៣៧.លោក ហេង ឈុនហ៊ី
- ៩.លោក ថៃ សាវុន ៣៨.លោក អោម ពេជ្រ
- ១០.លោកស្រី ឡូ សុខា ៣៩.លោក គ្រី ស៊ីដូ
- ១១.លោក ភ៊ុំ វិមល ៤០.លោក ម៉ុច ចន្ទា
- ១២.លោក សេង ស៊ុនហ៊ុត ៤១.លោក ប៉ាក់ ចាន់បូរា
- ១៣.លោក រស់ សូផែន ៤២.លោក ឡោ សេង
- ១៤.លោកស្រី សាខន សុផានី ៤៣.លោកស្រី ស៊ឹម ថាវី
- ១៥.លោក សុខ ប័ណ្ណះកុសល ៤៤.លោក សួន ប៊ុនថន
- ១៦.លោក ម៉ែន សុទ្ធី ៤៥.លោកស្រី លីម សុភាព
- ១៧.លោក ហង់ជួន ច័រុង ៤៦.លោក ណាយ សុភិរម្យ
- ១៨.លោក កែវ ពុទ្ធី ៤៧.លោក ម៉េង សុផិ
- ១៩.លោក លី គួង ៤៨.លោក ឌឹម ម៉ាក់ធាវី
- ២០.លោកស្រី មុច សុធាវី ៤៩.លោក ឃី ជី
- ២១.លោក អ៊ុច ឡុង ៥០.លោក ម៉ប់ សាម៉ុន
- ២២.លោក សោម សុវណ្ណ ៥១.លោក ឈៀង តុលា
- ២៣.លោក គង់ ពុទ្ធាវិទូ ៥២.លោក មាស ហ្វានី



២៤.លោក	ប៉េង ច័ន្ទប៊ែរណារ	៥៣.លោក	ព្រំ វិច
២៥.លោក	ប៊ុន ចាន់	៥៤.លោក	ជុំ ច័ន្ទផល
២៦.លោក	ស៊ឹម សំណាង	៥៥.លោក	មោង ម៉ាន់
២៧.លោក	ទិត ប៊ុនឈឿន	៥៦.លោក	សួន ម៉ាលីន
២៨.លោកស្រី	គិត សុខធីម	៥៧.លោក	ឈ បៀងគង
២៩.លោក	សាយ ពុទ្ធា	៥៨.លោក	ឡុយ វឿន

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ រ៉ែបឌីន

-លោកស្រី សូ ស្រីមុំ

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

-លោក ស្រីន សុខុម

ឆ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អេស្ស្រឌី

១. លោក	ប្រាក់ ជាតិថូ	៤. លោក	មឿង សុនិក្សា
២. លោក	ជិន ដា	៥. លោក	នៅ កុម្មៈ
៣. លោក	វ៉ា វ៉ែងហេង		

លេខ. ១៨០៧. ៧១៤

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៧២០ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ  
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំ សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
នរោត្តមសីហមុនី



ស៊េង សុខា



**ព្រះរាជក្រឹត្យ**  
**យើង**

នស/រកត/០៨១៨/០៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ព្រួសព្រះរាជណាម**

នូវ

- ក-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ បរាសេនា
  - ១-ឧត្តមសេនីយ៍ត្រី ផេង គីមស្រីន អត្តលេខ ០៤៨០៣
  - ២-ឧត្តមសេនីយ៍ត្រី ហោ ស៊ីជេត អត្តលេខ ៧៣៣៦៦

- ខ-គ្រឿងឥស្សរិយយស មុនីសារគីន្ត ថ្នាក់ បរាសេនា
  - ឧកញ៉ា ឡេង ច័រាន

- គ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ ធិបតីន្ត
  - ១-វរសេនីយ៍ឯក ឈុន ចិន្តា អត្តលេខ ០៥១២០
  - ២-វរសេនីយ៍ឯក គ្រូប ធរណ អត្តលេខ ៥៥០៣២
  - ៣-វរសេនីយ៍ទោ កែត សុថា អត្តលេខ ១៣៨៩៩
  - ៤-វរសេនីយ៍ទោ អន ច័ន្ទតារះ អត្តលេខ ១៦១៤៦៥
  - ៥-វរសេនីយ៍ទោ មិន សុតុប អត្តលេខ ២០៧៣៦
  - ៦-វរសេនីយ៍ទោ ចាន់ សុធី អត្តលេខ ៧០៤៩៧
  - ៧-វរសេនីយ៍ត្រី រោម ផល្លី អត្តលេខ ១៦៩៨៦
  - ៨-វរសេនីយ៍ត្រី យស សុចន្ត អត្តលេខ ២១៣២៦
  - ៩-វរសេនីយ៍ត្រី ឯក សំរឿន អត្តលេខ ៣១៤០៥
  - ១០-វរសេនីយ៍ត្រី ប៊ុន ធឿន អត្តលេខ ៣២២៣៧
  - ១១-វរសេនីយ៍ត្រី កែត ចាសនា អត្តលេខ ៤២៥៦៩
  - ១២-វរសេនីយ៍ត្រី យុន សុចន្ត អត្តលេខ ៥៧៤២៩





១៣-អនុសេនីយ៍ត្រី	យត់	សុតារដ្ឋ	អត្តលេខ ៥៨២៥៥
១៤-អនុសេនីយ៍ត្រី	ថុ	សាមុត	អត្តលេខ ៦៦៧៣៨
១៥-អនុសេនីយ៍ត្រី	ចំនួ	ពិសិដ្ឋ	អត្តលេខ ៦៦៩៣៨
១៦-អនុសេនីយ៍ឯក	សៅ	យានវិទ្ធិគុប	អត្តលេខ ៦៣៤៧១
១៧-អនុសេនីយ៍ឯក	ចន្ទនា	ស៊ីនេ	អត្តលេខ ៦៦៥៥៨

**ប-ក្រុមប្រឹក្សាស្រុកស្រែប្រះ សេនាប័យសិទ្ធិ**

១-ឧត្តមសេនីយ៍ឯក	ស	រដ្ឋា	អត្តលេខ ៥៤៨៥៧
២-ឧត្តមសេនីយ៍ទោ	សៀម	ឧស្សាហ៍	អត្តលេខ ៦៥៨៨៨
៣-ឧត្តមសេនីយ៍ទោ	វិស្ណុ	បុរស	អត្តលេខ ០៨២៩៥
៤-ឧត្តមសេនីយ៍ទោ	គុន	សុខខេង	អត្តលេខ ៣១១០២
៥-ឧត្តមសេនីយ៍ត្រី	វៃ	សុភ័ក្ត្រធម្មនា	អត្តលេខ ៦៥៨៨៣
៦-ឧត្តមសេនីយ៍ត្រី	កែវ	សុចន្ទនារ៉ា	អត្តលេខ ៧៣៥៧៥
៧-ឧត្តមសេនីយ៍ត្រី	ច័ន្ទ	ចន្ទា	អត្តលេខ ០៥៧៤០
៨-ឧត្តមសេនីយ៍ត្រី	សែន	ពិសិដ្ឋជាតិ	អត្តលេខ ៥៦៣៥៣

**ច-ក្រុមប្រឹក្សាស្រុកស្រែប្រះ ការពារជាតិ ភ្នាក់ ហាស**

១-អនុសេនីយ៍ត្រី	កា	ឧត្តម	អត្តលេខ ៧២០៨៦
២-អនុសេនីយ៍ឯក	ឡាច	វិចិត្រ	អត្តលេខ ៧០៩២២
៣-អនុសេនីយ៍ឯក	សៅ	ធានាភ័ក្ត្រ	អត្តលេខ ៣៧៤៤៣

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ពល. ១៨០៨. ៧១៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨

លេខ: ៩២៤ ស.ណ

សំណៅដែលមានកម្រិតការងារចែកចាយ  
ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំប ស័រីទិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៤៧៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្ទេរមណ្ឌល លោក **ប៊ុន ឆាន់** ពីឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជាឋានន្តរស័ក្តិ ឧត្តមអគ្គនុរាជ ថ្នាក់លេខ ៣ អគ្គលេខ ៣០៣៣ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៤២៩ ស.ណ

សំណេរដែលមានផ្ទៃដីជាអចិន្ត្រៃយ៍  
ថ្ងៃសុក្រ ៥ រោច ខែស្រាពណ៍ ឆ្នាំ ឥសាន្ត ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



លោក **ហ៊ុន ឆាន់** ៤១៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៧០០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្រើងឋានន្តរស័ក្តិ និងថ្នាក់ ប្រចាំឆ្នាំដល់ លោក **ជា សុខវិទ្ធី** ពីឋានន្តរស័ក្តិ រមន្ត្រី ថ្នាក់លេខ ១ មកជា ឋានន្តរស័ក្តិ ឧត្តមរមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាទៅ។

ព្រះហស្តលេខ ១៨០៨ ៧០៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៩៣០ ស.ណ  
**សំណៅជើងឋានន្តរស័ក្តិជាភារវេចកផ្សាយ**  
 ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ុយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៧០១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្រូវឱ្យឧត្តមអគ្គនាយកពន្ធនាគារ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

ដល់មន្ត្រីពន្ធនាគារ ០៩ រូប :

- ១- លោក **សេង ម៉ារីយ៉ា** អគ្គលេខ ០១០៣ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ២- លោក **កែវ រ៉ុក** អគ្គលេខ ០០៩៧ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៣- លោក **ហ៊ុន គឹមហ៊ុន** អគ្គលេខ ០១០៧ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៤- លោក **ម៉ា ចន្ទា** អគ្គលេខ ០០៩៦ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៥- លោក **ប៊ុណ្ណារត្ន សោភ័ណ** អគ្គលេខ ០២៧៤ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៦- លោក **ឈុន ផល្លី** អគ្គលេខ ០១៣៩ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៧- លោកស្រី **ត្រាម ចាន់នារា** អគ្គលេខ ០០៨៣ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៨- លោក **ម៉ា សោម** អគ្គលេខ ០១៣៦ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣
- ៩- លោក **ស សុខុន** អគ្គលេខ ០១៧៤ ពីរអគ្គនាយក ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយក ថ្នាក់លេខ ៣។



**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក  
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

៣៣៧.១៨០៧.៧១២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៩១៧ ស.ណ

**សំណៅដែលមានតម្លៃជាការចែកផ្សាយ**  
ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**សយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៧០២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១** ៖ តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ដល់លោកឧត្តមសេនីយ៍ទា **គាំ សារីរៀន** អគ្គលេខ ១៥១៧០ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ ។

៣៣.១៨០៤.៧១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

លេខ: ៧២៤ ស.ណ

**សំណៅដែលមានតម្លៃជាការចែកចាយ**  
ថ្ងៃសុក្រ ៥រោច ខែស្រាពពិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



ស៊ុយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/៧០៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

តែងតាំង:

**លោក លី គង់**

ជា

**ឧកញ៉ា**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣.១៨០៨.៧១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៧២៥ ស.ណ

**សំណេរដែលមានតម្លៃជាការចែកចាយ**  
**ថ្ងៃសុក្រ ៥រោច ខែស្រាពុល ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២**  
**រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨**



**សយ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៨/៧០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

តែងតាំង:

**លោក ថៃ ស៊ាង**

ជា

**ឧកញ៉ា**

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៣.១៨០៧.៧១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៧២៦ ស.ណ

សំណៅដែលមានកម្រិតជាអន្តរាគមន៍  
ថ្ងៃសុក្រ ៥៣២ ខែស្រាពណ៍ ឆ្នាំ សិរីទ្រីស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/៧០៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា )

**ត្រាស់បង្គាប់**

តែងតាំង:

លោក តែ ស្រឡាវ៉ាន់

ជា

ឧកញ៉ា

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

ព.ស. ១៧០៧, ៧៥០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៩២៧ ស.ណ

សំណៅដែលមានកម្លោះជាការបែកផ្សាយ  
ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/៩០២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តម្កើងឋានន្តរស៊ីវិលថ្នាក់ប្រចាំឆ្នាំ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដល់មន្ត្រីរាជការ ៦៧ រូប គិតចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ៖



- ១- ឯកឧត្តម **សយ គីរឿយ** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២- ឯកឧត្តម **អឺ សុផា** ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

- ៣- លោក សាត សម្បត្តិ ពីឧត្តមមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៤- ឯកឧត្តម តែ គី ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៥- លោក ម៉ុំ បន្ទុកវ៉ារ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
- ៦- ឯកឧត្តម លឹម គង់ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៧- លោក ឡុង សុភ័ណ្ណ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៨- លោក ហ៊ុន ផេង ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ៩- លោក ឡៀង សេងគង់ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១០- លោកស្រី កុល សុគន្ធាវី ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១១- លោក គាន់ សុវិទ្យា ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១២- លោកស្រី ពេជ្រ នារី ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៣- លោក ហួត វណ្ណជុំ ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៤- លោក អ៊ុំ ឌុប ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៥- លោក ឡុង សុខុម ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៦- លោក អ៊ុំ ឆ្លីង ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- ១៧- លោកជំទាវ ហួត អ័ក្ខសក្យា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៨- លោក ម៉ែន សុទ្ធា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ១៩- លោក ហ៊ុន សាង ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២០- ឯកឧត្តម សឹម ណារ៉ាវ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២១- លោកស្រី អ៊ុន ចាន់ដា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២២- លោក តាំង សុចិត្រា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៣- លោក សោម គន្ធា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៤- លោក ម៉ីន ចាន់គង់ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៥- លោក សួន អនៈ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៦- លោកជំទាវ ពៅ វណ្ណឡាណី ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៧- ឯកឧត្តម ចម បូរិទ្ធ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៨- លោក ឱ សំអែល ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ២៩- លោក ស៊ុន សុណា ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៣០- លោក ចាន់ សុភាព ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
- ៣១- លោក ឡៀង សុម៉ាន់ ពីរមន្ត្រី ថ្នាក់លេខ ១ មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦





- ៣២- លោក **អ៊ុច ធីមអឺ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦  
មកជាថ្នាក់លេខ ៥
- ៣៣- លោក **ហេង សោភ័ណ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦  
មកជាថ្នាក់លេខ ៥
- ៣៤- លោក **យ៉ែម ណារិន្ទិ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦  
មកជាថ្នាក់លេខ ៥
- ៣៥- លោក **ឡុន ហ៊ុន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៦- លោកស្រី **គង់ សុខយន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៧- លោក **ជួន ថានី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៨- លោក **ច័ន្ទ វិបុល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៣៩- លោក **ច័ន្ទ ភៀសាន់** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤០- លោក **សេង វិបុល្ល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤១- លោក **អ៊ុច ម៉ានី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤២- លោក **សុខ ថា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤៣- លោក **ស្រេង ឡា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤៤- លោក **ហ៊ុយ ហុណាត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤៥- លោក **ខុយ ឃឹម** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៤៦- លោក **ចេន ច័ន្ទត្រាតុឡុ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦







- ៦២- លោក **វ៉ា ស៊ិនហេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៦៣- លោក **ហួន ម៉ូលី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៦៤- លោក **ប្រាក់ បន្ទីក្ស** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៦៥- លោក **លេក មុនីម៉ុន្នារកា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៦៦- លោក **ហេង សុភាង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ៦៧- លោក **ប្រាំ ឡុងផលា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខានេះតទៅ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

*១៧៧.១៨០៨.៥២១*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨

លេខ: ៩២៣ ស.ណ  
**សំណៅដែលមានតម្លៃជាការចែកចាយ**  
 ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច ស័រ្ខិស័ក ព.ស.២៥៦២  
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**  
  
**ស៊ុយ សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ៧០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តាំងសិបក្នុងក្របខ័ណ្ឌ ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន ដល់មន្ត្រីរាជការ ៨៣ រូប ៖

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨

១- លោក	<b>ជួន សុខគា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
២- លោកស្រី	<b>សុរ ស្រីមុំ</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៣- លោក	<b>សៀម សៀម</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៤- លោក	<b>អេង លីដា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៥- លោក	<b>ជាត់សុទ្ធ លីដេត</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៦- លោក	<b>ចិន សំណាង</b>	អនុមន្ត្រី	ថ្នាក់លេខ ៤





៧-	លោក	<b>ប៉ាន់ ខែមហ័នុ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៨-	លោក	<b>ពៅ ចាន់ត</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៩-	លោកស្រី	<b>ស៊ុន សុនី</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១០-	លោក	<b>សុវណ្ណ ចិនិត្យ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១១-	លោកស្រី	<b>យិន ហ៊ាវឌី</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១២-	លោក	<b>និល ចិន្ត</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៣-	លោក	<b>និល ចីវ៉ា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៤-	លោក	<b>ចី ឧត្តរៈ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៥-	លោក	<b>រ៉ៃន សេរីវណ្ណ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៦-	លោកស្រី	<b>ចាន់ ស្រីរ័ត្ន</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៧-	លោក	<b>សារុន មុនីក្ស</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៨-	លោក	<b>យី ចិន្តិកា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
១៩-	លោក	<b>អ៊ឹម ពិរុទ្ធារិក្ខនៈ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២០-	លោកស្រី	<b>ស៊ី សុផាន់ណេត</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២១-	លោកស្រី	<b>កុំ ពិសី</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២២-	លោក	<b>ជួន ចំរើន</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៣-	លោកស្រី	<b>ជួន សោតា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៤-	លោក	<b>ហាស សុផា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៥-	លោក	<b>ម៉ិញ ស៊ីចាន់</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
<b>-តាំងសិបថាប្រាំពីរថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨</b>				
២៦-	លោក	<b>ឡេង សុខា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៧-	លោកស្រី	<b>លាង ចម្បុនៈ</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៨-	លោក	<b>ចន្ទ្យ យុទ្ធា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
២៩-	លោកស្រី	<b>ប្រាក់ សុចាន់ដាវី</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
<b>-តាំងសិបថាប្រាំពីរថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨</b>				
៣០-	លោក	<b>ម៉ៅ ស៊ីថា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣១-	លោក	<b>ផែន សិលា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣២-	លោក	<b>ឃ្យែន ចុត្តា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣៣-	លោក	<b>គង់ សិរីរ័ត្ន</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣៤-	លោក	<b>ឆេង អ៊ឹមដា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣៥-	លោក	<b>សេ មុណ្ណារ៉ា</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣៦-	លោក	<b>ហ៊ុយ មុនី</b>	អនុម្បន្តិ	ថ្នាក់លេខ ៤
៣៧-	លោក	<b>សុន ចាន់ណេត</b>	អនុម្បន្តិ	ថ្នាក់លេខ ៤



៣៨-	លោក	<b>មុំ រដ្ឋាចន្ទ្យៈ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៣៩-	លោក	<b>ម៉ែន សុភុឌ្ឋិ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤០-	លោក	<b>ឈឹម ជារ៉ាមុទិន្ឋ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤១-	លោក	<b>បុន សម្ភស្ស</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤២-	លោក	<b>ខាន់ ជារាជីវ័ន្ត</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៣-	លោក	<b>រោត ចន្ទ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៤-	លោក	<b>ផល សុផានិត</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៥-	លោក	<b>ឃាំង ចំណាន</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៦-	លោកស្រី	<b>សាម៉ុន ម៉ូនីតា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៧-	លោកស្រី	<b>ស្រីន សុផា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៨-	លោកស្រី	<b>កែវ លត្តិណា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៤៩-	លោកស្រី	<b>ខៀវ ថនថារីចន្ទ្យៈ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥០-	លោកស្រី	<b>ម៉ៅ បរិយា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥១-	លោកស្រី	<b>ហាស សុផា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥២-	លោកស្រី	<b>មី ស្រីផល</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៣-	លោកស្រី	<b>ម៉ៅ សុខរឹម</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៤-	លោកស្រី	<b>មុនី សុផាតា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៥-	លោកស្រី	<b>ខាន់ អលេន</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៦-	លោកស្រី	<b>សាំង រ៉ូហ្សិត</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៧-	លោកស្រី	<b>និត ខាន់ឌី</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៨-	លោកស្រី	<b>ឱន មករា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៥៩-	លោក	<b>ហាឡ មគ្គបុរី</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦០-	លោក	<b>ម៉ៀង ម៉ែនម៉ុនដេយ៍</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦១-	លោក	<b>កែវ វិណារ៉ូ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦២-	លោក	<b>កៅ ស៊ីណាន</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៣-	លោក	<b>សួន សុខហាក់</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៤-	លោក	<b>ស្រីន អេឡែន</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៥-	លោក	<b>ផុន សារ៉េត</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៦-	លោកស្រី	<b>សាន សោតា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៧-	លោក	<b>ម៉ុល ចិនៈជាតិ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៨-	លោកស្រី	<b>បូ សីហា</b>	អនុមាត្រី	ថ្នាក់លេខ ៤
៦៩-	លោក	<b>លី អ៊ូ</b>	អនុមាត្រី	ថ្នាក់លេខ ៤
៧០-	លោកស្រី	<b>ជុំ វណ្ណត្នណ៍</b>	អនុមាត្រី	ថ្នាក់លេខ ៤



៧១-	លោកស្រី	<b>សាម គន្ធី</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧២-	លោក	<b>មុន ចរិយា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
-តាំងសិប័តាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨				
៧៣-	លោក	<b>ហែម រដ្ឋា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៤-	លោក	<b>ខៀង ខេមរេនីតកុន</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៥-	លោក	<b>ចាប ជានិត</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៦-	លោកស្រី	<b>ម៉ីង សុខគា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៧-	លោកស្រី	<b>ម៉ីង សំណាង</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៨-	លោកស្រី	<b>ហែន រចនៈ</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៩-	លោកស្រី	<b>រឿង សត្យា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៨០-	លោកស្រី	<b>ពាំង ស្រីណែត</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៨១-	លោកស្រី	<b>ឌុន្ទ ស្រីគូប</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
៨២-	លោកស្រី	<b>ចាន់ មិតា</b>	អនុមន្ត្រី	ថ្នាក់លេខ ៤
-តាំងសិប័តាប់ពីថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៨				
៨៣-	លោក	<b>លន់ សាវរក្ស</b>	អនុមន្ត្រី	ថ្នាក់លេខ ៤

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនោះទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

*លេខ: ១៨០៨. ៧២២*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨

លេខ: ៧២១ ស.ណ  
**សំណៅជូនមានកម្មវិធីការងារចែកចាយ**  
 ថ្ងៃសុក្រ ៥៣០ ខែស្រាពណ៍ ឆ្នាំច ស័រិទ្ធិស័ក ព.ស.២៥៦២  
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**



**ស៊ែន សុខា**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៤១៨/៧០៨

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

**ឃ្លាសព្រះរាជណាម**

នូវ

**ក-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ មហាសេនា**

- ១-ឯកឧត្តម **ឆាន់ សុវិចិត្រ**
- ២-ឧត្តមសេនីយ៍ទោ **អ៊ុក ចិន្តា** អត្តលេខ ៣៧៤២
- ៣-ឧត្តមសេនីយ៍ត្រី **គៀង សារីន** អត្តលេខ ៤២៧៩

**ខ-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ ធិបតី**

- ១-វរសេនីយ៍ឯក **តែច គង់** អត្តលេខ ២៨៧០៤
- ២-វរសេនីយ៍ឯក **គឹត គីមហុន** អត្តលេខ ៦៦២២
- ៣-វរសេនីយ៍ឯក **ជុំ សុខុម** អត្តលេខ ៦៤០៣១
- ៤-វរសេនីយ៍ឯក **ស្រី សុខុន្ត** អត្តលេខ ៦៧៩៥៤
- ៥-វរសេនីយ៍ឯក **យុត កាបុរិន** អត្តលេខ ០៥៧៥៦
- ៦-វរសេនីយ៍ទោ **ម៉ែម ប៊ុន** អត្តលេខ ៦៦៨៥
- ៧-វរសេនីយ៍ទោ **សុខ ធានា** អត្តលេខ ៩៨៤៤
- ៨-វរសេនីយ៍ទោ **ហេង គង់គីរី** អត្តលេខ ២០៧០១
- ៩-វរសេនីយ៍ទោ **គាត តុឌី** អត្តលេខ ៥៦៨៣១
- ១០-វរសេនីយ៍ទោ **អេង លីឡូ** អត្តលេខ ៦៣៧១៣
- ១១-វរសេនីយ៍ត្រី **ចេង សុវត្តិ** អត្តលេខ ៣២១២៤
- ១២-វរសេនីយ៍ត្រី **វ៉ែម សន** អត្តលេខ ៣៨១០៧
- ១៣-វរសេនីយ៍ត្រី **ស្រី ធី** អត្តលេខ ១៥៧៧៦
- ១៤-វរសេនីយ៍ត្រី **ទេព វាសនា** អត្តលេខ ២០៣៧១





២០-អនុសេនីយ៍ត្រី	សម	ពិសិដ្ឋ	អត្តលេខ ៥៧៩៣៤
២១-អនុសេនីយ៍ទោ	ស្នួស	សារិន	អត្តលេខ ០៨៧៧៥
២២-អនុសេនីយ៍ទោ	សៀង	វិរៈ	អត្តលេខ ១០៣៩៣
២៣-អនុសេនីយ៍ត្រី	ទួត	សុផាត	អត្តលេខ ៥៥៥៨៤
២៤-អនុសេនីយ៍ត្រី	ឡាង	ម៉ៅ	អត្តលេខ ៦៤៧៤១
២៥-អនុសេនីយ៍ត្រី	អ៊ុក	រ័ហ្សា	អត្តលេខ ៦៧១៧៦
២៦-ឧត្តមសេនីយ៍ទោ	កង	សារិន	អត្តលេខ ១១០២៥

**ប-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ផ្ទាំង អស្សប្បដិ**

១-អនុសេនីយ៍ឯក	ធិត្យ	ប៉ែនច័យ្យនា	អត្តលេខ ០៣៧១៥២
២-អនុសេនីយ៍ឯក	គង់	ភាសិត	អត្តលេខ ៦៣២២៤
៣-អនុសេនីយ៍ឯក	ឱម	សុតុល្យាដី	អត្តលេខ ៧៣៨០៣
៤-អនុសេនីយ៍ឯក	យិន	ពន្លឺ	អត្តលេខ ៧០៩៧៥
៥-អនុសេនីយ៍ឯក	ជិន	ម៉ារ៉ាដី	អត្តលេខ ៥៧៩៩៧
៦-អនុសេនីយ៍ឯក	ភីណូ	ដានិត	អត្តលេខ ៧៦២២២
៧-អនុសេនីយ៍ទោ	សន	ភីមហេង	អត្តលេខ ៦៨៣៨៤
៨-អនុសេនីយ៍ទោ	សៀង	ភុសល	អត្តលេខ ៧៤៥៤៨
៩-អនុសេនីយ៍ទោ	ម៉េង	ច័យ្យនា	អត្តលេខ ៥៩៦០៣
១០-អនុសេនីយ៍ទោ	ខៀវ	ជារ៉ា	អត្តលេខ ៧៤៨៤៨
១១-អនុសេនីយ៍ត្រី	សាន	ចាន់ណា	អត្តលេខ ៧៤៨៩៦
១២-អនុសេនីយ៍ត្រី	អ៊ុក	ប៊ុនណារិទ្ធិ	អត្តលេខ ៧៦០៦៣
១៣-លោក	ហួត	ម៉ារ៉ាដុប	
១៤-លោក	ប្រដិពាល	ពិសិដ្ឋ	
១៥-អនុសេនីយ៍ឯក	ប៊ុន	ឪណា	អត្តលេខ ៦៨៩៧៨
១៦-អនុសេនីយ៍ឯក	គង់	សំណាង	អត្តលេខ ៥៥៦១២
១៧-អនុសេនីយ៍ឯក	ឈុំ	ស៊ុនណារិទ្ធិ	អត្តលេខ ៥៨០០០
១៨-អនុសេនីយ៍ទោ	ចាន់	ច័យ្យ	អត្តលេខ ៧២១៣១
១៩-អនុសេនីយ៍ត្រី	នូ	ដារ៉ាត	អត្តលេខ ៧៦៩០៤
២០-អនុសេនីយ៍ទោ	នៃន	សុទ្ធិរ៉ា	អត្តលេខ ៧៦៦៦០
២១-លោក	សាន់	ច័យ្យរដ្ឋ	អត្តលេខ ២៣៧១
២២-លោក	ឡាយ	រ៉ាដុប	អត្តលេខ ១៧១២
២៣-អនុសេនីយ៍ឯក	សុក	សុខុម	អត្តលេខ ៧៦៩០៤
២៤-អនុសេនីយ៍ឯក	ច័យ្យ	ច័យ្យ	អត្តលេខ ៧១៩៩៩





១-គ្រឿងឥស្សរិយយស សេនាថយសិទ្ធិ

- ១-ឧត្តមអគ្គនុរក្សថ្នាក់លេខ២ ឈឹម សុផាណារ៉ាត អត្តលេខ ០០៦៨
- ២-ឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ អត្តលេខ ៥៤៩៤២

២-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ មាន ប្រាក់ សិទ្ធិ

- ១-ឧត្តមសេនីយ៍ត្រី ឈួន ចាន់ថន អត្តលេខ ៥៧៩០៦
- ២-ឧត្តមសេនីយ៍ត្រី ប៊ុក ប័ន្ទណារិទ្ធិ អត្តលេខ ៦៦៦៦៥
- ៣-ឧត្តមសេនីយ៍ត្រី គុន តារះ អត្តលេខ ៥៦២៦៤

៣-គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ មាន

- ១-វរសេនីយ៍ទោ ប្រាក់ ពេញ អត្តលេខ ៧២០៥៥
- ២-វរសេនីយ៍ត្រី ទួច សម្បត្តិ អត្តលេខ ៦៥៣៩៧
- ៣-អនុសេនីយ៍ទោ តែអេម វិជ័យ អត្តលេខ ៦២៧៦៦
- ៤-អនុសេនីយ៍ឯក នឹម សុខនាង អត្តលេខ ៧២០៩៨
- ៥-អនុសេនីយ៍ឯក ជុន ចាន់ដល អត្តលេខ ៥៦៤៣២
- ៦-អនុសេនីយ៍ទោ តាំង ធានី អត្តលេខ ៧៤៧៨៨
- ៧-អនុសេនីយ៍ទោ ណុល ពិសិដ្ឋ អត្តលេខ ៦៨៩៥១
- ៨-អនុសេនីយ៍ត្រី ផៃ វ៉ាន់ដា អត្តលេខ ៥៩១៩០
- ៩-អនុសេនីយ៍ត្រី ថា ម៉ារី អត្តលេខ ៧៨៤៥៧
- ១០-ព្រឹទ្ធពាលទោ សឹម សីហា អត្តលេខ ៨១២៨៥

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី

៣៣.១៧០៤.៧២៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨

លេខ: ៩២២ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ  
ថ្ងៃសុក្រ ៥រោច ខែស្រាព្រា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/៧០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្ទេរក្របខ័ណ្ឌលោក **វ៉ុ សុវណ្ណនារា** ពីឋានន្តរសក្តិអនុមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៃក្រសួងអភិវឌ្ឍន៍ជនបទ មកឋានន្តរសក្តិ **ឧត្តមសេនីយ៍ត្រី** អគ្គលេខ ៨៤៣៣៨ នាយ នគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**  
**នរោត្តម សីហមុនី**

៣៧.១៨០៧.៧៥៤

លេខ: ៩៣៣ ស.ណ  
**សំណៅថែរក្សាសម្តេចអគ្គមហាសេនាបតីតេជោ**  
 ថ្ងៃសុក្រ ៥ រោច ខែស្រាពណ៍ ឆ្នាំ ឥសាន្ត ព.ស.២៥៦២  
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
**អគ្គលេខាធិការរាជរដ្ឋាភិបាល**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨

សុខា







២.	លោកស្រី	<b>យឹម ធីតា</b>	អនុមន្ត្រី ថ្នាក់លេខ៤
៣.	លោកស្រី	<b>រស់ នារីកញ្ជានា</b>	អនុមន្ត្រី ថ្នាក់លេខ៤
៤.	លោក	<b>យក់ បូរិន</b>	អនុមន្ត្រី ថ្នាក់លេខ៤
៥.	លោក	<b>អ៊ុន កេន:</b>	អនុមន្ត្រី ថ្នាក់លេខ៤
៦.	លោកស្រី	<b>លឹម ចិន្ដា</b>	អនុមន្ត្រី ថ្នាក់លេខ៤
៧.	លោក	<b>សុន សុខកេង</b>	អនុមន្ត្រី ថ្នាក់លេខ៤
៨.	លោក	<b>ចាន់ថា សុធីធី</b>	អនុមន្ត្រី ថ្នាក់លេខ៤
៩.	លោកស្រី	<b>ហួន ស្រីម៉ុច</b>	អនុមន្ត្រី ថ្នាក់លេខ៤
១០.	លោក	<b>អ៊ុន សៀមគុន</b>	អនុមន្ត្រី ថ្នាក់លេខ៤
១១.	លោកស្រី	<b>ហៀង ពិសិក្ខុ</b>	អនុមន្ត្រី ថ្នាក់លេខ៤
១២.	លោក	<b>ខឹម ខេមរិន្ទ</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៣.	លោក	<b>លឿង សក្កកា</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៤.	លោកស្រី	<b>ព្រហ្ម រ៉ាលោ</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៥.	លោក	<b>ទុន សុខា</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៦.	លោក	<b>ហុក សុខហួរ</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៧.	លោកស្រី	<b>នាន ម៉ាលីន</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៨.	លោកស្រី	<b>សឹម សុំណា</b>	អនុមន្ត្រី ថ្នាក់លេខ៤
១៩.	លោក	<b>ឱក សុវណ្ណារ៉ាត្ន</b>	អនុមន្ត្រី ថ្នាក់លេខ៤
២០.	លោក	<b>ច័ន្ទ ជារ៉ូ</b>	អនុមន្ត្រី ថ្នាក់លេខ៤
២១.	លោក	<b>ចិត្រ សេរីសុភ័ក្ត្រ</b>	អនុមន្ត្រី ថ្នាក់លេខ៤
២២.	លោក	<b>រិន ភារុណ</b>	អនុមន្ត្រី ថ្នាក់លេខ៤
២៣.	លោក	<b>រុំ សិរិវិបុល</b>	អនុមន្ត្រី ថ្នាក់លេខ៤
២៤.	លោក	<b>ឈុរ ម៉ាក់អេមរា</b>	អនុមន្ត្រី ថ្នាក់លេខ៤

**ខ-រដ្ឋលេខាធិការដ្ឋានរោកាសបរស៊ីវិល**

-តាំងសិបប៉ុន្មែទី៨ ខែឧសភា ឆ្នាំ២០១៨ :

២៥.	លោកស្រី	<b>ជិន ភារុន</b>	អនុមន្ត្រី ថ្នាក់លេខ៤
-----	---------	------------------	-----------------------

-តាំងសិបប៉ុន្មែទី៦ ខែមិថុនា ឆ្នាំ២០១៨ :

២៦.	លោក	<b>ជឹម បន្តពន្ធន</b>	អនុមន្ត្រី ថ្នាក់លេខ៤
២៧.	លោកស្រី	<b>សុក សុភី</b>	អនុមន្ត្រី ថ្នាក់លេខ៤
២៨.	លោកស្រី	<b>ចន្ទ សុជាតា</b>	អនុមន្ត្រី ថ្នាក់លេខ៤
២៩.	លោកស្រី	<b>ស្រីន ចរិយា</b>	អនុមន្ត្រី ថ្នាក់លេខ៤
៣០.	លោកស្រី	<b>ពៅ ច័ន្ទសុវណ្ណមីនា</b>	អនុមន្ត្រី ថ្នាក់លេខ៤




- ៣១. លោកស្រី **សេវ លក្ស៊ី** អនុមន្ត្រី ថ្នាក់លេខ៤  
-តាំងសិបថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ :
- ៣២. លោក **ស៊ិន បន្ទូរ** អនុមន្ត្រី ថ្នាក់លេខ៤
- ៣៣. លោក **សួង ម៉េងស្រីង** អនុមន្ត្រី ថ្នាក់លេខ៤

**មាត្រា២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខានេះទៅ។

*ស.ស. ១៤០៨-៧៥៥*

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ  
នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨

លេខ: ៩៣ ៥ ស.ណ  
 សំណេរដែលមានតម្លៃជាការចែកចាយ  
 ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំច ស័រ្សស័ក ព.ស.២៥៦២  
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
 អគ្គលេខាធិការរង្វាភិការ  
  
**សឃ សុខា**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០៨១៨/ ១១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

( យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**  
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា )

**ឆ្នោសព្រះរាជណាម**

**នូវ**

**ក-គ្រឿងឥស្សរិយយស ព្រះរាជណាមក្រកម្ពុជា ថ្នាក់ មហាសេរីមង្គល**

- |  |   |
|--|---|
| ១-ឯកឧត្តម ឡុង ប៊ុណ្ណាស៊ីវៃត្ថ            | ៤-លោក គង់ មុនីវិរៈ                        |
| ២-ឧត្តមសេនីយ៍ទោ អ៊ឹង សុភា អគ្គលេខ ១៣៩១៤៦ | ៥-វរសេនីយ៍ទោ ម៉ៅ ពិសិដ្ឋ អគ្គលេខ ៦៨៦៧០    |
| ៣-លោក សយ វិសាល                           | ៦-វរសេនីយ៍ទោ ឈូក សប្រាថ្នា អគ្គលេខ ២២០៣៦៥ |

**ខ-គ្រឿងឥស្សរិយយស មុនីសារាត្នំណូ ថ្នាក់ មហាសេនា**

- |                                |                         |
|--------------------------------|-------------------------|
| ១-ព្រះសុភមិត្តា ហ៊ាង លីមស៊ាង   | ៨-លោក លន់ លាង           |
| ២-ព្រះធម្មមុនីវង្ស អ៊ឹម លីមអេង | ៩-លោកគ្រូពេទ្យ ហ៊ឺ ហាក់ |
| ៣-ព្រះតេជគុណ ពក សុខហេង         | ១០-ឧកញ៉ា សេង សាវី       |
| ៤-ព្រះតេជគុណ មាស ចំរើន         | ១១-ឧបាសិកា ព្រំ ធាវី    |
| ៥-ឧបាសក ហុក នោង                | ១២-ឧបាសក លាង ង៉ក់       |
| ៦-លោក គឹម វិស្សត               | ១៣-លោក ប៊ុន បាន         |
| ៧-អ្នកស្រី ឃុន ធានី            | ១៤-លោក ឆាយ អេងឡាយ       |

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ**

**នរោត្តម សីហមុនី**

លេខ: ៩៣៤ ស.ណ

សំណៅថ្ងៃសីហា ខែសីហា ឆ្នាំ ២០១៨  
ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំ ច ស័ក្តិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨  
អគ្គលេខាធិការរាជរដ្ឋាភិបាល



**ឃុន សុខា**

លេខ: ១៨០៨.១២៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ១១៤...*Handwritten*... បក

**អនុក្រឹត្យ**  
**ស្តីពី**

**ការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**  
**នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥... ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យ លេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាប្រធានស្ថាប័ន
- យោងតាមតម្រូវការការងារចាំបាច់

**សម្រេច**

- មាត្រា ១ :** បង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ។
- មាត្រា ២ :** អនុក្រឹត្យ លេខ ៤៨៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ

ថ្ងៃ ០១ ខែ ១១ ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ១១ ឆ្នាំ ២០១៨  
នាយករដ្ឋមន្ត្រី



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ២១៩ អនក្រ.បក

**អនុក្រឹត្យ**

**ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា**  
**រាជរដ្ឋាភិបាល**


- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/ ១២៩ ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណូមពរការងារចាំបាច់

**សម្រេច**

- មាត្រា ១ :** បង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើជាសេនាធិការផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ។ ឧបនាយករដ្ឋមន្ត្រីមួយរូប ត្រូវមានខុទ្ទកាល័យមួយ ដឹកនាំដោយនាយកមួយរូប និងនាយករងមួយចំនួនជាជំនួយការ។ ការតែងតាំងនាយក នាយករងខុទ្ទកាល័យត្រូវធ្វើឡើងក្នុងចំណោមទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី។
- មាត្រា ២ :** អនុក្រឹត្យលេខ ៤៨៥ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងបទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃ ១២ សីហា ២០១៨ ខែ ២០១៨ ឆ្នាំ សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ ៧ ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៦ អនក្រ.បក

**អនុក្រឹត្យ  
ស្តីពី**

**ការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**សម្រេច  
ជំពូកទី១  
បទប្បញ្ញត្តិទូទៅ**

**មាត្រា ១.-**

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី។



**ជំពូកទី២**

**បេសកកម្ម មុខងារ ភារកិច្ច និងបណ្តាសម្ព័ន្ធ**

**មាត្រា ២ .-**

ទីស្តីការគណៈរដ្ឋមន្ត្រីមានបេសកកម្មដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី។

**មាត្រា ៣ .-**

ទីស្តីការគណៈរដ្ឋមន្ត្រីមានមុខងារនិងភារកិច្ចដូចតទៅ៖

១- សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី៖

- សិក្សាស្រាវជ្រាវបូកសរុបសភាពការណ៍ទូទៅ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីរាយការណ៍ថ្វាយព្រះមហាក្សត្រ និងចម្លងជូនប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភា
- ផ្សព្វផ្សាយនិងចាត់ចែងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្តីសម្រេច បទបញ្ជា គោលការណ៍ណែនាំ និងលិខិតរដ្ឋបាលនានារបស់រាជរដ្ឋាភិបាល
- តាមដាន ពិនិត្យ ក្រើនរំលឹកក្រសួង ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋានគតិយុត្ត សេចក្តីសម្រេច បទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល
- ផ្តល់យោបល់លើទិដ្ឋភាពទម្រង់និងទិដ្ឋភាពច្បាប់លើការងារគាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងឯកសារផ្សេងៗទៀតឱ្យមានសង្គតិភាព
- ត្រួតពិនិត្យលើលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងរដ្ឋបាល ថ្នាក់ក្រោមជាតិដែលមិនស្របនឹងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
- តាមដាន ពិនិត្យ និងពិចារណាលើគ្រប់សំណើរបស់ក្រសួងស្ថាប័ន និងលើកយោបល់តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេច
- រៀបចំកម្មវិធីការងាររបស់រាជរដ្ឋាភិបាល និងធ្វើរបាយការណ៍ប្រចាំសប្តាហ៍ ខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- រៀបចំអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី អង្គប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងអង្គប្រជុំផ្សេងៗទៀត
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

២- ជាសេនាធិការជូនរាជរដ្ឋាភិបាល៖ *ៗ*

- សិក្សា វិភាគអំពីទិដ្ឋភាពច្បាប់និងសភាពការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌
  - ជួយលើកិច្ចការនយោបាយ សិទ្ធិមនុស្ស ការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល
  - ពង្រឹងការអភិវឌ្ឍប្រទេសជាតិ កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការពារជាតិ និងអភិបាលកិច្ចល្អ តាមរយៈយន្តការគណៈកម្មាធិការក្រុមប្រឹក្សា និងអាជ្ញាធរ
  - រៀបចំសំណៅដែលមានតម្លៃជាការចែករំលែកព្រះរាជក្រមនិងព្រះរាជក្រឹត្យ
  - តម្កល់និងថែរក្សាសំណៅដើមព្រះរាជក្រម ព្រះរាជក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
  - អនុវត្តការកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
- ៣- គ្រប់គ្រងនិងចាត់ចែងការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖
- សិក្សាស្រាវជ្រាវ តាមដាន ពិនិត្យពិចារណា និងផ្តួចផ្តើមលើកយោបល់ជូននាយករដ្ឋមន្ត្រីលើគ្រប់វិស័យ
  - សិក្សាស្រាវជ្រាវដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីលើកគម្រោងកសាងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
  - ទំនាក់ទំនង សម្របសម្រួល និងផ្តល់យោបល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតឱ្យស្របតាមអាទិភាពនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
  - សិក្សានិងតាមដានអត្ថបទច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលត្រូវបានប្រកាសឱ្យប្រើដែលលែងសមស្របនឹងសភាពការណ៍ជាក់ស្តែងដើម្បីលើកយោបល់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេចក្នុងការស្នើធ្វើវិសោធនកម្មឬធ្វើការកែសម្រួល
  - រក្សាការពារភិក្ខុភាពរបស់រាជរដ្ឋាភិបាលដោយធ្វើការបកស្រាយបំភ្លឺតាមរយៈការធ្វើប្រតិកម្មហ័ស ការធ្វើសន្និសីទកាសែត សិក្ខាសាលាឬបណ្តាញព័ត៌មានសង្គមផ្សេងៗ
  - តាមដាន ពិនិត្យ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល
  - គ្រប់គ្រងនិងសម្របសម្រួលការងាររបស់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងអង្គភាពនានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
  - គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងមន្ត្រីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី



- គ្រប់គ្រងនិងដោះស្រាយថវិកា មធ្យោបាយសម្ភារៈ ដើម្បីបម្រើសកម្មភាពនានារបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រី
- គ្រប់គ្រងការងាររាជកិច្ច
- គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យារបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងថែរក្សាឯកសាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងឯកសាររបស់ជាតិ
- ពិនិត្យនិងរៀបចំគ្រឿងឥស្សរិយយស សញ្ញាសក្តិ និងឯកសណ្ឋាន
- ទទួលបន្ទុករ៉ាប់រងការងារពិធីការ សម្រាប់នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី
- ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងសម្របសម្រួលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា
- គ្រប់គ្រងនិងសម្របសម្រួលការងារមេធាវីរាជរដ្ឋាភិបាល
- ចាត់ចែងបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិដើម្បីសុំការពិនិត្យនិងអនុម័ត និងសម្របសម្រួលសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិ
- រៀបចំបែបបទថ្វាយព្រះមហាក្សត្រសូមឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់
- សម្របសម្រួលការងារសំណួរ ចម្លើយសភា
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា ៤ .-**

ទីស្តីការគណៈរដ្ឋមន្ត្រីមានរចនាសម្ព័ន្ធដូចតទៅ៖

- ១- ខុទ្ទកាល័យ
- ២- អគ្គនាយកដ្ឋាន
  - អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  - អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ
  - អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
  - អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង
  - អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍
  - អគ្គនាយកដ្ឋានកិច្ចការសង្គម
  - អគ្គនាយកដ្ឋានផលិតកម្ម រៀបចំផែនដី នគរូបនីយកម្ម និងសំណង់
  - អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
- ៣- នាយកដ្ឋានសវនកម្មផ្ទៃក្នុង



៤- រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

**មាត្រា ៥ .-**

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួន ជាជំនួយការតាមការចាំបាច់។

នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូបនិងមានអនុប្រធានមួយចំនួនជាជំនួយការតាមការ ចាំបាច់។

រចនាសម្ព័ន្ធគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

**ជំពូកទី៣  
ឧទ្ធកាល័យ**

**មាត្រា ៦ .-**

ឧទ្ធកាល័យនាយករដ្ឋមន្ត្រីនិងឧទ្ធកាល័យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មទាំងឡាយដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

**ជំពូកទី៤  
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ**

**មាត្រា ៧ .-**

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ច ការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ពិធីការ និងការងារសេន្តិសុខផ្ទៃក្នុង។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំនួន៤(បួន)ដែលមានភារកិច្ចដូចមានចែង ក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា ៨ .-**

នាយកដ្ឋានរដ្ឋបាលមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រង ពិនិត្យ និងចរាចរលិខិតឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ននានាដែលផ្ទេរមកទីស្តីការគណៈរដ្ឋមន្ត្រី និងលិខិតផ្ទៃក្នុងរបស់ខ្លួន
- សម្របសម្រួលការងារប្រចាំថ្ងៃរបស់បណ្តានាយកដ្ឋាននិងអង្គភាពនានាចំណុះទីស្តីការ គណៈរដ្ឋមន្ត្រី។

- ធានាប្រសិទ្ធភាព តម្លាភាព អព្យាក្រឹត្យភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងរដ្ឋបាលនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងថែរក្សាការប្រើប្រាស់គ្រានិងទូរកណ្តាលនៃទូរស័ព្ទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- ធ្វើការបែងចែកលិខិតនិងឯកសារផ្សេងៗជូនថ្នាក់ដឹកនាំនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- ធ្វើលិខិតឧទ្ទេសនាម ទិដ្ឋាការ ដីកាបញ្ជូន និងលិខិតបេសកកម្ម ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំធ្វើលិខិតអញ្ជើញសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំផ្សេងទៀត
- ទទួលលិខិតចូលពីគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងត្រួតពិនិត្យឯកសារមុនចុះលេខដើម្បីផ្ញើចេញ និងបែងចែកជូនថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងទៀត តាមការអញ្ជើញ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ៩ .-**

នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុមានភារកិច្ចដូចតទៅ៖

- សម្របសម្រួលរាល់សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងចំណូល ចំណាយ ថវិការដ្ឋ ថវិកាវិនិយោគ និងថវិកាដៃគូរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- សហការរៀបចំផែនការយុទ្ធសាស្ត្រថវិកា គម្រោងចំណូលចំណាយប្រចាំឆ្នាំ ដើម្បីស្នើសុំឥណទានថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- រៀបចំរបាយការណ៍ចំណូល ចំណាយប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងបេឡានិងស្ថានភាពចំណូល ចំណាយសាច់ប្រាក់
- រៀបចំផ្គត់ផ្គង់សម្ភារៈបរិក្ខារ សម្ភារៈការិយាល័យ ជូនបណ្តានាយកដ្ឋាន និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- សហការរៀបចំប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ ប្រាក់សោធនវិវត្តន៍ ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រេងឥន្ធនៈ តាមរបបកំណត់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិសម្ភារៈ និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំកសាងផែនការលទ្ធកម្មប្រចាំឆ្នាំ និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
- រៀបចំជាប្រចាំនូវលិខិតស្នើសុំថវិកា សលាកប័ត្រ និងអាណត្តិបើកប្រាក់ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។



**មាត្រា១០ .-**

នាយកដ្ឋានបុគ្គលិកមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងមន្ត្រីរាជការនិងភ្នាក់ងាររាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈនិងស្ថាប័នពាក់ព័ន្ធ
- វាយតម្លៃនិងជួយសម្របសម្រួលក្នុងការរៀបចំបែបបទនិងនីតិវិធីនៃការដំឡើងឋានៈឋានន្តរសក្តិ និងថ្នាក់ ឬការលើកទឹកចិត្តនានាដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងជួយសម្របសម្រួលផ្នែករដ្ឋបាលចំពោះមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងពិនិត្យរាល់សកម្មភាពរបស់មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងពិនិត្យ ការផ្ទេរក្របខណ្ឌ ផ្លាស់ប្តូរភារកិច្ច បែបបទតែងតាំង ដំឡើងថ្នាក់ និងឋានន្តរសក្តិ ដាក់វិន័យមន្ត្រីរាជការក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី
- វាយតម្លៃតម្រូវការក្នុងការបណ្តុះបណ្តាលបុគ្គលិក
- ធ្វើកម្មវិធីគំណែងឯកទេស បណ្តុះបណ្តាលធនធានមនុស្សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំធ្វើផែនការក្របខណ្ឌប្រចាំឆ្នាំ និងគោលនយោបាយដាក់ពង្រាយមន្ត្រីតាមជំនាញ និងតាមតម្រូវការរបស់អង្គភាព
- រៀបចំលិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងអាជីពនិងស្ថិតិទិន្នន័យលើការគ្រប់គ្រងមន្ត្រីរាជការ
- រៀបចំប្រាក់បៀវត្ស ប្រាក់កម្រៃផ្សេងៗ និងរបបឧបត្ថម្ភគោលនយោបាយសង្គម
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀត តាមការអញ្ជើញ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា១១ .-**

នាយកដ្ឋានពិធីការមានភារកិច្ចដូចតទៅ៖

- រៀបចំទឹកនៃប្រជុំនិងពិធីផ្សេងៗរបស់គណៈរដ្ឋមន្ត្រីនិងទីស្តីការគណៈរដ្ឋមន្ត្រី
- សហការជាមួយក្រសួង ស្ថាប័ន រៀបចំកម្មវិធី និងជូនដំណើរទស្សនកិច្ចក្រៅប្រទេសរបស់នាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំទឹកនៃជូនថ្នាក់ដឹកនាំធ្វើការងារទទួលភ្ញៀវ គ្រប់គ្រងថែទាំគ្រឿងសង្ហារឹម និងអនាម័យគ្រប់ការិយាល័យនៃទីស្តីការគណៈរដ្ឋមន្ត្រី
- រៀបចំនិងសម្របសម្រួលពិធីផ្សេងៗជូនថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី



- រៀបចំឯកសារលិខិតជូនពរ លិខិតថ្លែងអំណរគុណ និងសាររំលែកទុក្ខផ្សេងៗ ក្នុងនាម រាជរដ្ឋាភិបាល និងក្នុងនាមទីស្តីការគណៈរដ្ឋមន្ត្រី ជូនបណ្តាប្រទេសជាមិត្តក្នុងឱកាស បុណ្យជាតិ បុណ្យខួបកំណើតថ្នាក់ដឹកនាំក្នុងនិងក្រៅប្រទេស
- គ្រប់គ្រងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធានាសុវត្ថិភាពជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី៥**

**អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ**

**មាត្រា១២ .-**

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅមានតួនាទីនិងភារកិច្ចរៀបចំ ចាត់ចែង និងសម្របសម្រួលការងារសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀត កិច្ចការស្រាវជ្រាវនិងរៀបចំឯកសារសម្រាប់គាំទ្រកិច្ចប្រជុំ ការងារប្រព័ន្ធព័ត៌មានវិទ្យា កិច្ចការសរុប ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាលនិងការងារឥស្សរិយយស។

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅមាននាយកដ្ឋានចំនួន៥(ប្រាំ)ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា១៣ .-**

នាយកដ្ឋានរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនិងកិច្ចប្រជុំផ្សេងទៀតមានភារកិច្ចដូចតទៅ៖

- រៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- រៀបចំប្រព័ន្ធស្តង់ដារ នីតិវិធី និងរាល់សំណុំឯកសារដែលបម្រើឱ្យកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- រៀបចំបញ្ជីសមាសភាពសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- ធ្វើសំណើសុំរបៀបវារៈ ឬលើកសម័យប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត ដើម្បីសុំការពិនិត្យសម្រេចពីរដ្ឋមន្ត្រី
- ធ្វើកំណត់បង្ហាញស្តីពីរបៀបវារៈសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- ទទួលនិងចាត់ចែងបញ្ជូនសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាពីក្រសួង ស្ថាប័នសាមី ឬម្ចាស់សំណើ ទៅអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី
- ធ្វើគម្រោងប្រតិទិនប្រចាំសប្តាហ៍នៃកិច្ចប្រជុំនានា។

- ធ្វើការព្យាករអំពីគម្រោងកម្មវិធីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀត
- ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញ បច្ចេកទេសនិងកិច្ចប្រជុំផ្សេងៗទៀត តាមការអញ្ជើញ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ១៤ .-**

នាយកដ្ឋានស្រាវជ្រាវនិងរៀបចំឯកសារគាំទ្រកិច្ចប្រជុំមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងនិងថែរក្សាសុហ្វកូពីនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ដែលត្រូវដាក់ឆ្លងកិច្ចប្រជុំនានាតាមនីតិវិធី
- កែសម្រួលរាល់សេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ដោយសហការជាមួយក្រសួងស្ថាប័នសាមីប្តូរម្ចាស់សំណើ ឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗ និងស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
- កែសម្រួលអក្ខរាវិទ្ធុលើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាតាមកំណែរបស់គណៈកម្មការភាសាវិទ្យាខ្មែរ មុននឹងដាក់ឯកសារទាំងនោះចូលក្នុងសម័យប្រជុំជំនាញបច្ចេកទេស សម័យប្រជុំអន្តរក្រសួង ជាពិសេស សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ
- ធ្វើទំនាក់ទំនងជាមួយក្រសួងស្ថាប័នសាមីប្តូរម្ចាស់សំណើ ក្នុងការតាមដានដំណើរវិវត្តនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា ក្រោយកិច្ចប្រជុំនីមួយៗ
- ធ្វើជំនួយស្មារតីគ្រប់កិច្ចប្រជុំជំនាញបច្ចេកទេសនិងកិច្ចប្រជុំអន្តរក្រសួង
- តាមដានដំណើរការរៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានា
- រៀបចំគំរូស្តង់ដារនៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត តាមការសម្រេចរបស់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- ពិនិត្យ ស្រាវជ្រាវ ស្វែងរករាល់សេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាដែលពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំ
- ពិនិត្យផ្ទៀងផ្ទាត់រាល់ការកែសម្រួលសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាឱ្យស្របតាមស្មារតីនៃកិច្ចប្រជុំនីមួយៗ
- តាមដានការអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានប្រសិទ្ធភាព។



- រៀបចំបញ្ជីឯកសារពាក់ព័ន្ធនៃសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងឯកសារនានាសម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ១៥ .-**

នាយកដ្ឋានឯកសារអេឡិចត្រូនិចនិងព័ត៌មានវិទ្យាមានភារកិច្ចដូចតទៅ៖

- រៀបចំនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យនៃឯកសារគតិយុត្តទាំងអស់
- ស្រាវជ្រាវនិងចងក្រងរាល់ឯកសារគតិយុត្ត ក្រោមទម្រង់ជាឯកសារអេឡិចត្រូនិច
- ថែរក្សារាល់ឯកសារគតិយុត្ត ក្រោមទម្រង់ជាឯកសារអេឡិចត្រូនិចសម្រាប់តម្រូវការរបស់គណៈរដ្ឋមន្ត្រី
- រក្សាទុករាល់ឯកសារដែលជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនិងរបស់នាយករដ្ឋមន្ត្រី
- រៀបចំគម្រោងអភិវឌ្ឍន៍ផ្នែកឯកសារអេឡិចត្រូនិច
- សិក្សា ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានវិទ្យា
- លើកគម្រោងចំណាយការថែទាំឧបករណ៍ សម្ភារៈ សម្រាប់បម្រើឱ្យប្រព័ន្ធឯកសារអេឡិចត្រូនិច
- ជួសជុលនិងថែទាំប្រព័ន្ធបណ្តាញនិងប្រព័ន្ធអ៊ីនធឺណិតនៅទីស្តីការគណៈរដ្ឋមន្ត្រី
- សហការជាមួយនិងដៃគូអភិវឌ្ឍនានាលើការងារឯកសារអេឡិចត្រូនិច
- អភិវឌ្ឍនិងគ្រប់គ្រងដំណើរការនៃគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- សិក្សារៀបចំគម្រោងសម្រាប់បង្កើតគេហទំព័ររបស់រាជរដ្ឋាភិបាល
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ១៦ .-**

នាយកដ្ឋានសរុបមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដានពិនិត្យពិចារណា និងលើកយោបល់លើរបាយការណ៍និងសំណើរបស់សាលារាជធានីភ្នំពេញ ជូនរដ្ឋមន្ត្រី និងទទួលគ្រប់គ្រងឯកសាររាជធានីខេត្ត ធ្វើជូនរាជរដ្ឋាភិបាល
- សរុបនិងធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី
- ទំនាក់ទំនងសហការជាមួយក្រសួងស្ថាប័ន ជំរុញការធ្វើរបាយការណ៍របស់សាមីក្រសួងស្ថាប័នដែលធ្វើមករាជរដ្ឋាភិបាល ឱ្យបានតាមពេលកំណត់
- ពិនិត្យរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ក្រសួងស្ថាប័ននានា និងរាជធានី ខេត្តដើម្បីរៀបចំបូកសរុបរបាយការណ៍តាមកាលកំណត់ស្តីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាល
- ទទួលរបាយការណ៍ស្តីពីសកម្មភាពការងារនៅតាមទីស្នាក់ការក្រុងពិនិត្យប្រកួតប្រជែងអន្តរជាតិ ប្រកួតប្រជែងអន្តរជាតិ ប្រកួតប្រជែងតំបន់ព្រំដែន និងប្រកួតប្រជែងកំពង់ផែសមុទ្រ និងលើក



យោបល់ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច

- រៀបចំរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ទីស្នាក់ការក្រុងពិនិត្យតាមកាលកំណត់
- ចូលរួមក្នុងកិច្ចប្រជុំការងាររបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- រៀបចំសេចក្តីព្រាងសារលិខិតជូនពររបស់រាជរដ្ឋាភិបាល ធ្វើជូនជនរួមជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិតាមឆ្នាំនីមួយៗជូនរដ្ឋមន្ត្រីដើម្បីជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងទៀត តាមការអញ្ជើញ និងធ្វើសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ១៧ .-**

នាយកដ្ឋានឥស្សរិយយសមានភារកិច្ចដូចតទៅ៖

- ពិនិត្យស្រាវជ្រាវឯកសារផ្សេងៗ ដើម្បីតាក់តែងគោលនយោបាយជូនរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចផ្តល់គ្រឿងឥស្សរិយយសនិងគោរម្យងារជូនឥស្សរជនខ្មែរនិងបរទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន មន្ត្រីអង្គការជាតិ និងអន្តរជាតិ មន្ត្រីទូត និងប្រជាពលរដ្ឋទៅតាមគុណបំណាច់ក្នុងការចូលរួមកសាង និងការពារប្រទេសជាតិ
- ទទួលនិងពិនិត្យរាល់សំណើមកពីក្រសួង ស្ថាប័ននានា ពាក់ព័ន្ធនឹងការស្នើសុំគ្រឿងឥស្សរិយយសឬគោរម្យងារឧកញ៉ា និងលើកយោបល់ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងសម្រេច
- លើកគម្រោងផលិតគ្រឿងឥស្សរិយយស គ្រប់ប្រភេទសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំ
- លើកគម្រោងផលិតសញ្ញាសក្តិ ជូនសមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
- ផលិត គ្រប់គ្រងសក្តិ និងឯកសណ្ឋានគ្រប់ប្រភេទរបស់សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការស៊ីវិលនៃក្របខណ្ឌមុខងារសាធារណៈ
- សហការជាមួយក្រសួង ស្ថាប័ននានា និងអាជ្ញាធររាជធានីខេត្ត ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស
- រៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីទប់ស្កាត់ការផលិតនិងការលក់គ្រឿងឥស្សរិយយសខុសច្បាប់។

- លើកសំណើរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីធានាឱ្យការជូនគ្រឿងឥស្សរិយយសមានភាពត្រឹមត្រូវ
- ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាពការងារជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី៦**

**អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ**

**មាត្រា១៨ .-**

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានតួនាទីនិងភារកិច្ចទំនាក់ទំនង និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យទំនាក់ទំនងអន្តរជាតិនិងកិច្ចការអាស៊ាន។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំនួន២( ពីរ)ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា១៩ .-**

នាយកដ្ឋានទំនាក់ទំនងអន្តរជាតិមានភារកិច្ចដូចតទៅ៖

- សម្របសម្រួលកិច្ចការអន្តរជាតិរវាងទីស្តីការគណៈរដ្ឋមន្ត្រីនិងបណ្តាក្រសួងស្ថាប័នជាតិ និងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស
- សិក្សា ស្រាវជ្រាវ និងលើកយោបល់លើលិខិតនិងឯកសាររបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធនឹងវិស័យទំនាក់ទំនងអន្តរជាតិ ជូនរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- រៀបចំកិច្ចប្រជុំនិងជំនួបការងារជាមួយគណៈប្រតិភូនិងភ្ញៀវបរទេសជូនរដ្ឋមន្ត្រី
- ចូលរួមរៀបចំព្រឹត្តិការណ៍អន្តរជាតិដែលរួមមាន កិច្ចប្រជុំ សិក្ខាសាលា សន្និសីទ និងមហាសន្និបាត តាមការចាត់តាំងរបស់រដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀត តាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័ននានា ដើម្បីស្វែងយល់បន្ថែមលើសំណុំលិខិតដែលត្រូវពិនិត្យពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ ដែលក្រសួងស្ថាប័នបានបញ្ជូនមកទីស្តីការគណៈរដ្ឋមន្ត្រី។



- រៀបចំនិងសម្របសម្រួលដំណើរទស្សនកិច្ចក្រៅប្រទេសជូនរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី
- អមនាយករដ្ឋមន្ត្រី ពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសនិងធ្វើរបាយការណ៍ខ្លឹមសារជូនរដ្ឋមន្ត្រី
- អមដំណើររដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រីក្នុងដំណើរបេសកកម្មប្រទេសកិច្ចនៅក្នុងនិងក្រៅប្រទេសតាមការចាត់តាំងរបស់រដ្ឋមន្ត្រី
- រៀបចំបែបបទសុំសិទ្ធិប្រទានជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
- រៀបចំកំណត់បង្ហាញជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេចលើកំណត់ទូត សេចក្តីជូនដំណឹង និងលិខិតស្នើ ជូនទៅបណ្តាក្រសួងស្ថាប័ននិងស្ថានទូតនានា
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ២០ .-**

នាយកដ្ឋានអាស៊ានមានភារកិច្ចដូចតទៅ៖

- សិក្សា ស្រាវជ្រាវ និងលើកយោបល់លើលិខិតឯកសារពាក់ព័ន្ធនឹងកិច្ចការអាស៊ានទាំងក្នុងនិងក្រៅប្រទេស ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងនិងសម្របសម្រួលកិច្ចការអាស៊ានរវាងទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា
- រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការអាស៊ាន
- ចូលរួមជាមួយគណៈប្រតិភូកម្ពុជាក្នុងបេសកកម្ម កិច្ចប្រជុំ វេទិកាថ្នាក់ជាតិនិងអន្តរជាតិនានាពាក់ព័ន្ធនឹងកិច្ចការអាស៊ាន
- ជាអង្គភាពបង្គោលក្នុងការសម្របសម្រួលគម្រោងអាស៊ានដែលស្នើដោយអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
- ផ្តល់យោបល់លើឯកសារពាក់ព័ន្ធនឹងកិច្ចការអាស៊ានដែលស្នើដោយក្រសួងស្ថាប័ននានា
- សិក្សាស្រាវជ្រាវនិងតាមដានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាស៊ាន និងធ្វើរបាយការណ៍ពីវឌ្ឍនភាពកិច្ចការអាស៊ានជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី
- ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងអាស៊ានជូនមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រីតាមការណែនាំរបស់រដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀត តាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។



**ជំពូកទី៧**

**អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង**

**មាត្រា២១ .-**

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង មានតួនាទីនិងភារកិច្ចទំនាក់ទំនងនិងសម្របសម្រួល ការងារផ្ទៃក្នុងជាមួយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ស្ថាប័នធម្មនុញ្ញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងមាននាយកដ្ឋានចំនួន៣(បី)ដែលមានភារកិច្ចដូច មានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា២២ .-**

នាយកដ្ឋានមហាផ្ទៃ ការពារជាតិ យុត្តិធម៌ និងស្ថាប័នធម្មនុញ្ញមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ និងស្ថាប័នធម្មនុញ្ញ ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើការរបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការ អញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូន រដ្ឋមន្ត្រីពិនិត្យនិងសម្រេច។
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យមហាផ្ទៃ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារជាតិ យុត្តិធម៌ ស្ថាប័នធម្មនុញ្ញ និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមការអញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា២៣ .-**

នាយកដ្ឋានមុខងារសាធារណៈនិងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមាន ភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងមុខងារសាធារណៈ ស្ថាប័នប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនរដ្ឋមន្ត្រី ដើម្បី មានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីរក្សាទុក និងធ្វើការរបាយការណ៍ជូនរដ្ឋមន្ត្រី

- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ស្ថាប័នប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតាមការអញ្ជើញ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ២៤ .-**

នាយកដ្ឋានព័ត៌មាន ប្រៃសណីយ៍ និងទូរគមនាគមន៍មានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសាររបស់ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋឯកដើម្បីរក្សាទុក និងធ្វើការរបាយការណ៍ជូនរដ្ឋមន្ត្រី
- ស្រាវជ្រាវរាល់ប្រភពព័ត៌មានទាំងឡាយពាក់ព័ន្ធនឹងសមិទ្ធផលនានារបស់ស្ថាប័នជាតិ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងអង្គការចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចាត់វិធានការបកស្រាយបំភ្លឺឱ្យមានប្រសិទ្ធភាពទៅលើព័ត៌មានណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពជាតិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាល
- ពិនិត្យនិងតាមដានដំណើរវិវត្តនៃសកម្មភាពការងារដែលពាក់ព័ន្ធនឹងវិស័យព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន តាមការអញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី៨**

**អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍**

**មាត្រា ២៥ .-**

អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍មានតួនាទីនិងភារកិច្ចទំនាក់ទំនងនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ មីក្រូហិរញ្ញវត្ថុ ឧស្សាហកម្ម។



សិប្បកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម និងទេសចរណ៍។

អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍មាននាយកដ្ឋានចំនួន៤(បួន)ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា២៦ .-**

នាយកដ្ឋានហិរញ្ញវត្ថុនិងធនាគារមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើការបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុតាមការអញ្ជើញ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា២៧ .-**

នាយកដ្ឋានឧស្សាហកម្ម សិប្បកម្ម រ៉ែ និងថាមពលមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសាររបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងរ៉ែនិងថាមពល ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើការបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម រ៉ែ និងថាមពល តាមការអញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា២៨ .-**

នាយកដ្ឋានពាណិជ្ជកម្មនិងទេសចរណ៍មានភារកិច្ចដូចតទៅ៖



- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសាររបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងទេសចរណ៍ ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងទេសចរណ៍តាមការអញ្ជើញ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ២៩ .-**

នាយកដ្ឋានផែនការនិងអភិវឌ្ឍន៍មានភារកិច្ចដូចតទៅ៖

- ទំនាក់ទំនងនិងសម្របសម្រួលការងារជាមួយក្រសួងផែនការ គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសិក្សា ស្រាវជ្រាវលើកយោបល់លើរបាយការណ៍និងសំណើរបស់ក្រសួង ស្ថាប័នទាំងនេះជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យ កម្មវិធីវិនិយោគសាធារណៈ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គោលនយោបាយជាតិប្រជាជន ខ្សែបន្ទាត់នៃភាពក្រីក្រ អាហារូបត្ថម្ភជាតិ អគ្គសញ្ញាណកម្មគ្រួសារក្រីក្រ ការងារស្ថិតិជាតិ ការងារនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា ការវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ
- ស្រង់ព័ត៌មាននានារបស់អង្គភាព គណៈកម្មាធិការ ក្រុមប្រឹក្សា និងអាជ្ញាធរចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីរៀបចំផែនការ
- ចូលរួមកិច្ចដំណើររៀបចំនិងវាយតម្លៃគម្រោងវិនិយោគនានាតាមការអញ្ជើញ
- ចូលរួមក្នុងកិច្ចដំណើរការចុះធ្វើជំរឿនស្ថិតិជាតិ
- ចូលរួមប្រជុំនិងធ្វើរបាយការណ៍លើការងារពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពនានា
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាមការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួនជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី៩**

**អគ្គនាយកដ្ឋានកិច្ចការសង្គម**

**មាត្រា៣០ .-**

អគ្គនាយកដ្ឋានកិច្ចការសង្គម មានតួនាទីនិងភារកិច្ចទំនាក់ទំនងនិងសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យអប់រំ វប្បធម៌ ធម្មការ សាសនា សង្គមកិច្ច កិច្ចការនារី ការងារ ការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។

អគ្គនាយកដ្ឋានកិច្ចការសង្គមមាននាយកដ្ឋានចំនួន២( ពីរ )ដែលមានភារកិច្ចដូចមានចែងក្នុង ជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា៣១ .-**

នាយកដ្ឋានអប់រំ ការងារ វប្បធម៌ ធម្មការ និងសាសនាមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋាន ក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើការបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូន រដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន កីឡា ការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ វប្បធម៌និងវិចិត្រសិល្បៈ ធម្មការនិងសាសនា អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាជាតិសំបូរព្រៃគុក និងវិស័យពាក់ព័ន្ធផ្សេងទៀត តាមការ អញ្ជើញ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា៣២ .-**

នាយកដ្ឋានសុខាភិបាល សង្គមកិច្ច និងកិច្ចការនារីមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ក្រសួងកិច្ចការនារី ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយក រដ្ឋមន្ត្រីពិនិត្យនិងសម្រេច។



- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើការបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូន រដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កិច្ចគាំពារសង្គម និងកិច្ចការនារី តាមការអញ្ជើញ និងធ្វើរបាយការណ៍ ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី១០**

**អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់**

**មាត្រា៣៣ .-**

អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានតួនាទីនិងភារកិច្ចទំនាក់ ទំនងនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនធានទឹកនិងឧតុនិយម អភិវឌ្ឍន៍ជនបទ សាធារណការនិងដឹកជញ្ជូន រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បរិស្ថាន និងធនធានធម្មជាតិ។

អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាននាយកដ្ឋានចំនួន៣(បី) ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា៣៤ .-**

នាយកដ្ឋានកសិកម្មនិងធនធានទឹកមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហគមន៍កសិកម្ម ចលនាកូមិមួយ ផលិតផលមួយ និងក្រសួងធនធានទឹកនិងឧតុនិយម ជូនរដ្ឋមន្ត្រីដើម្បីមានមូលដ្ឋាន ក្នុងការលើកយោបល់ ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអញ្ជើញ និងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធវិស័យមុខជំនាញរបស់ខ្លួនជូន រដ្ឋមន្ត្រីពិនិត្យនិងសម្រេច។



- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហគមន៍ កសិកម្ម ចលនាកូមិមួយ ផលិតផលមួយ និងធនធានទឹកនិងឧតុនិយមតាមការ អញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ៣៥ .-**

នាយកដ្ឋានអភិវឌ្ឍន៍ជនបទ សាធារណការ និងដឹកជញ្ជូនមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូនជូនរដ្ឋមន្ត្រីដើម្បី មានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុក និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអញ្ជើញនិងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួន ជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ សាធារណការ និងដឹក ជញ្ជូនតាមការអញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា ៣៦ .-**

នាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងបរិស្ថានមានភារកិច្ចដូចតទៅ៖

- ទទួលសិក្សាស្រាវជ្រាវ តាមដាន ពិនិត្យ ពិចារណា និងលើកយោបល់លើលិខិតឯកសារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន ជូនរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានក្នុងការលើកយោបល់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមទៅលើឯកសារនិង លិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីរក្សាទុកនិងធ្វើការរបាយការណ៍ជូនរដ្ឋមន្ត្រី
- ចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និងកិច្ចប្រជុំផ្សេងៗទៀតតាម ការអញ្ជើញនិងធ្វើកំណត់ហេតុនៃកិច្ចប្រជុំនេះពាក់ព័ន្ធនឹងវិស័យមុខជំនាញរបស់ខ្លួន ជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមក្នុងកិច្ចប្រជុំនានាពាក់ព័ន្ធនឹងវិស័យដីធ្លី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន និងធនធានធម្មជាតិតាមការអញ្ជើញនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី១១**

**អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ**

**មាត្រា៣៧ .-**

អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិមានតួនាទីនិងភារកិច្ចចងក្រង តម្កល់ និងបោះពុម្ពផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ។

អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិមាននាយកដ្ឋានចំនួន២( ពីរ )ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

**មាត្រា៣៨ .-**

នាយកដ្ឋានរាជកិច្ចមានភារកិច្ចដូចតទៅ៖

- ទំនាក់ទំនងនិងទទួលឯកសារពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងពីបណ្តាក្រសួងស្ថាប័ន ដើម្បីពិនិត្យរៀបចំឯកសារដែលមានលក្ខណៈជាច្បាប់ លិខិតបទដ្ឋានគតិយុត្ត លិខិតបទដ្ឋានឯកត្តកូត និងមានវិសាលភាពទូទាំងប្រទេសទាំងនោះ ចងក្រងជាសៀវភៅរាជកិច្ចមួយលេខក្នុងមួយសប្តាហ៍
- ពិនិត្យរៀបចំចងក្រងលិខិតបទដ្ឋាននិងឯកសារជាកម្រងសៀវភៅរាជកិច្ច
- បោះពុម្ពសៀវភៅរាជកិច្ច
- បោះពុម្ពរាជកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច
- ទទួលបន្ទុកការផ្សព្វផ្សាយនិងសេវាកម្មចែកចាយរាជកិច្ច
- ទំនាក់ទំនងសហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំទទួលអត្ថបទច្បាប់និងលិខិតបទដ្ឋាននានា ដែលបានបកប្រែពីភាសាខ្មែរទៅភាសាបរទេសសម្រាប់បោះពុម្ពជាសៀវភៅនិងផលិតស៊ីឌីរ៉ូម
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**មាត្រា៣៩ .-**

នាយកដ្ឋានតម្កល់ឯកសារជាតិមានភារកិច្ចដូចតទៅ៖

- សិក្សាស្រាវជ្រាវនិងរៀបចំគោលនយោបាយ លិខិតបទដ្ឋាន អំពីការងារតម្កល់លិខិតឯកសារ និងសំណុំរឿងរបស់ជាតិ
- រៀបចំបណ្ណសារជាតិឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេសទំនើប
- ទំនាក់ទំនងនិងសហការជាមួយសមាគម អង្គការអន្តរជាតិនានា ដើម្បីអភិវឌ្ឍ និងបណ្តុះបណ្តាល បច្ចេកទេសវិទ្យា តម្កល់ឯកសារ ដល់មន្ត្រីទទួលបន្ទុកតម្កល់ឯកសារនៅតាមក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រមូលចងក្រងឯកសារគ្រប់ជំនាន់ ដើម្បីតម្កល់ទុកសម្រាប់បម្រើការស្រាវជ្រាវ។



- ប្រមូលឯកសារពីគ្រប់ក្រសួង ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានតម្លៃ ថែរក្សាយូរអង្វែងដែលមានតម្លៃជាប្រវត្តិសាស្ត្រនិងជាបេតិកភណ្ឌជាតិ លើកលែងតែ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- ទទួលឯកសារពីបណ្ណសារដ្ឋាន ក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម ជាតិដែលដល់ពេលកំណត់ត្រូវប្រគល់តម្កល់នៅបណ្ណសារដ្ឋានជាតិ
- ក្រើនរំលឹកដល់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវប្រគល់ ឯកសារដល់បណ្ណសារដ្ឋានជាតិ
- រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារបច្ចេកទេសក្នុងការគ្រប់គ្រងនិងថែរក្សាឯកសារ និងបណ្ណសារជូនដល់មន្ត្រីគ្រប់ក្រសួងស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថាន សាធារណៈ និងសហគ្រាសសាធារណៈ
- ធ្វើបញ្ជីស្ថិតិគ្រប់គ្រងសំណុំលិខិតឯកសារទាំងអស់ដែលក្រសួងស្ថាប័នបានប្រគល់ ជូនបណ្ណសារដ្ឋានជាតិ ដើម្បីងាយស្រួលគ្រប់គ្រង ស្រាវជ្រាវ និងប្រើប្រាស់ក្នុងករណី ចាំបាច់
- ធ្វើការណែនាំការងារតម្កល់ឯកសារនិងបណ្ណសារសាធារណៈនៅតាមក្រសួងស្ថាប័ននៅ ថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ
- ត្រួតពិនិត្យកែសម្រួលឡើងវិញនូវសំណុំលិខិតណាដែលចងក្រងពុំទាន់បានត្រឹមត្រូវ និងមិនទាន់កំណត់រយៈពេលថែរក្សាឯកសារតាមបច្ចេកទេសនៃការចងក្រងសំណុំ លិខិត
- ស្រាវជ្រាវប្រមូលឯកសារហ្មងបុគ្គលសំខាន់ៗ ហ្មងឯកសាររបបចាស់ និងគ្រប់គ្រងឯក សារព្រឹត្តិបត្ររបស់ហ្មងតាមក្រសួងស្ថាប័នដែលបានរំសាយទៅហើយ
- ធ្វើការសិក្សាស្រាវជ្រាវដើម្បីប្រមូលរាល់ឯកសារព្រឹត្តិបត្ររបស់ជាតិ ដែលកំពុងតែរក្សា ទុកនៅឯបរទេស តាមរយៈការទិញឬទទួលជាអំណោយ ឬទទួលជាបញ្ជីនូវបណ្ណសារ ឯកជនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬជាបេតិកភណ្ឌជាតិ
- ស្វែងរកឯកសារ ប្លង់ ផែនទី និងខិត្តបណ្ណ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងជា បេតិកភណ្ឌជាតិ ដើម្បីអភិរក្សច្បាប់ដើម
- សិក្សា ស្រាវជ្រាវអំពីបច្ចេកទេសក្នុងការគ្រប់គ្រង និងថែរក្សាឯកសារពីប្រទេសក្នុង តំបន់និងពិភពលោក ដើម្បីអភិវឌ្ឍគោលការណ៍ និងបច្ចេកទេសក្នុងការគ្រប់គ្រង ឯកសារ និងបណ្ណសារជាតិឱ្យបានល្អប្រសើរ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី១២**

**នាយកដ្ឋានសវនកម្មផ្ទៃក្នុង**

**មាត្រា ៤០ .-**

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តការកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃ



ទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ។

**ជំពូកទី១៣**

**រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី**

**មាត្រា៤១ .-**

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការគ្រប់គ្រងរបស់ នាយករដ្ឋមន្ត្រី។

ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងអង្គភាពចំណុះ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

**ជំពូកទី១៤**

**អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ**

**មាត្រា៤២ .-**

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័ន ត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិកាក្នុងបណ្តាក្រសួង។

**ជំពូកទី១៥**

**អនុរដ្ឋមន្ត្រី**

**មាត្រា៤៣ .-**

លិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការនិងការបង្កើតអង្គភាព នានាចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវមានអានុភាពអនុវត្តបន្តទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មីមកជំនួសស្របតាមខ្លឹមសារនៃអនុក្រឹត្យនេះ។

**ជំពូកទី១៦**

**អវសានប្បញ្ញត្តិ**

**មាត្រា៤៤ .-**

អនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៤ ស្តីពីការបង្កើតរចនាសម្ព័ន្ធនិង ការប្រព្រឹត្តនៃអគ្គនាយកដ្ឋានរាជកិច្ចនិងសេវាកុំព្យូទ័រ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យ នេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៤៥ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

**កិត្តិនីតិកោសលបណ្ឌិត ម៉ែន ឈិន**

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៤៥
  - រាជកិច្ច
  - ឯកសារ កាលប្បវត្តិ







**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៨៦០.អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមុនីសារាត៌្នន្ត**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

មាត្រា ១.-បំពាក់ មេដាយមុនីសារាត៌្នន្ត តាមលំដាប់ថ្នាក់ ជូនសម្បុរសជន ចំនួន៦៤រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានា នៅខេត្តប៉ៃលិន កន្លងមក ដូចមានរាយនាមខាងក្រោម៖


**ក-មេដាយមុនីសារាត៌្នន្ត ថ្នាក់ ធិបតី**

១-វរសេនីយ៍ឯក	ចង្វរ សារី	អត្តលេខ ០១០២៩២ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស
២-វរសេនីយ៍ឯក	ទេព ព័ន្ធសុខ	អត្តលេខ ០៤០១៥ អធិការនគរបាលស្រុក
៣-វរសេនីយ៍ឯក	ឌុច ជារិន្ទ	អត្តលេខ ៧២០៥៣ អនុប្រធាននាយកដ្ឋាន
៤-វរសេនីយ៍ឯក	ផ្សំ ប៊ុនធឿន	អត្តលេខ ០៤៣២៦៦
៥-វរសេនីយ៍ទោ	ជា ជួន	អត្តលេខ ១៥៦១៦ អធិការនគរបាលស្រុក
៦-វរសេនីយ៍ទោ	អេង លីហ្វុន	អត្តលេខ ៦៣៧១៣
៧-វរសេនីយ៍ត្រី	បែង សាន់រ៉ូ	អត្តលេខ ៦០២៦៨
៨-ឧត្តមអគ្គនុរក្សថ្នាក់លេខ៣	លីម វាសនា	អត្តលេខ ២៦៨៧
៩-វរសេនីយ៍ឯក	ឯក សុខចំរើន	អត្តលេខ ០៣៩៦០៩
១០-វរសេនីយ៍ឯក	តែ មុន្នីរតនា	អត្តលេខ ១៣០៥៥៣
១១-លោក	តែ ភូមិភី	ប្រធានការិយាល័យ
១២-ឧកញ៉ា	ហេង ប៊ុន	សម្បុរសជន
១៣-វរសេនីយ៍ត្រី	ប៊ុន គុសល	អត្តលេខ ៥៧៥៧៤ នាយផ្នែក

**ខ-មេដាយមុនីសារាត៌្នន្ត ថ្នាក់ សេនា**

១-អនុសេនីយ៍ឯក	ចាន់ សុខលាម	អត្តលេខ ៧៣២៧២ ជំនួយការអគ្គនាយករង
២-អនុសេនីយ៍ឯក	និត្យ ប៊ែនធឿន	អត្តលេខ ៣៧១៥២
៣-អនុសេនីយ៍ឯក	ជួន ភី	អត្តលេខ ៦៥៨៤០
៤-អនុសេនីយ៍ឯក	នេវ លីដា	អត្តលេខ ៧៧៨៣០
៥-អនុសេនីយ៍ឯក	សុខ ស៊ីនុន	អត្តលេខ ៣០៦៧៤

៦-អនុសេនីយ៍ឯក	នេវ ណារ៉ាត់	អគ្គលេខ ៣៧៤៤៣
៧-អនុសេនីយ៍ឯក	ស្រុ រតនា	អគ្គលេខ ៧៣៨០៩
៨-អនុសេនីយ៍ឯក	ខេង ខេមរា	អគ្គលេខ ៧២៨១៦
៩-អនុសេនីយ៍ឯក	ឈឿន សំណាង	អគ្គលេខ ៦៤៧២៧
១០-លោកស្រីអនុសេនីយ៍ឯក	ឃឹម គន្ធារមី	អគ្គលេខ ៧៥៨៩២
១១-លោកស្រីអនុសេនីយ៍ត្រី	ខឿន ធីត្រីបុណ្យ	សប្បុរសជន
១២-លោក	សុខ សុវណ្ណ	ប្រធានការិយាល័យ
១៣-លោក	នឹម គារម្យ	អនុប្រធានការិយាល័យ
១៤-លោក	ជាំ សុខុន	អនុប្រធានការិយាល័យ
១៥-លោក	នួន ប៊ុនចុល	អនុប្រធានការិយាល័យ
១៦-លោក	ធឿន វណ្ណារ៉ា	អនុប្រធានការិយាល័យ
១៧-លោក	ឈន ប៊ុនឡុ	អនុប្រធានការិយាល័យ
១៨-លោកស្រី	ឌី ត្រីធួច	អនុប្រធានការិយាល័យ
១៩-លោកស្រី	កែត សុវណ្ណ	អនុប្រធានការិយាល័យ
២០-លោក	ដូ សន្ធា	អនុប្រធានការិយាល័យ
២១-អនុសេនីយ៍ឯក	ខន ស្រីច	អគ្គលេខ ៦៥២៣៣ ជំនួយការសម្តេចក្រឡាហោម
២២-លោក	សុខ លក្ខស្រី	អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី
២៣-លោក	សុ សុខុន	អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី
២៤-អនុសេនីយ៍ទោ	អ៊ុន ត្រីស័	អគ្គលេខ ៣០៣៨៩ នាយរងការិយាល័យ
២៥-អនុសេនីយ៍ទោ	អ៊ុន សុខុន	អគ្គលេខ ៥៤៩០៧ នាយរងការិយាល័យ
២៦-អនុសេនីយ៍ទោ	ឌី ឆន្ទានុវរ្ម័ន	អគ្គលេខ ៦៦៨០៧ នាយរងការិយាល័យ
២៧-អនុសេនីយ៍ឯក	អេង យុវីច	អគ្គលេខ ០៣៥៣៤
២៨-អនុសេនីយ៍ឯក	គា សេងហ៊ុ	អគ្គលេខ ៦៩៧២១
២៩-អនុសេនីយ៍ឯក	នួន ចាន់	អគ្គលេខ ៣៩៨៧៣
៣០-កញ្ញាអនុសេនីយ៍ឯក	ពៅ ឌីវឌ្ឍនា	អគ្គលេខ ៦៨៣៣១
៣១-អនុសេនីយ៍ទោ	សេម មករា	អគ្គលេខ ៥១២០៣ នាយផ្នែក
៣២-អនុសេនីយ៍ទោ	ឌី យ គារាតិសី	អគ្គលេខ ៦៤៩០៤ នាយការិយាល័យ
៣៣-អនុសេនីយ៍ទោ	អ៊ុន ច័ន្ទគុណា	អគ្គលេខ ៦២៧៣១ នាយរងការិយាល័យ
៣៤-អនុសេនីយ៍ត្រី	សុខ សុវណ្ណ	អគ្គលេខ ៥៤១៣៨ នាយផ្នែក
៣៥-អនុសេនីយ៍ឯក	សុខ សាយ័	អគ្គលេខ ៧០៨៧៨ នាយរងផ្នែក
<b>ក-មេដាយបុណ្យសករាជ្យ ឆ្នាំ អស្សុជ្ជិ</b>		
១-លោក	លាវ គក់	សប្បុរសជន
២-លោក	អ៊ុន មេត្តា	សប្បុរសជន
៣-លោក	ជឹម ផាន់	សប្បុរសជន
៤-លោក	ស្រីន វណ្ណារ៉ា	សប្បុរសជន
៥-លោក	ហ៊ុន សីហា	សប្បុរសជន
៦-លោក	តឹក សុខានុណា	សប្បុរសជន
៧-លោក	ហ៊ុន កេន្ទិទ្ធ	សប្បុរសជន
៨-លោក	តែមេម វិជ័យ	សប្បុរសជន
៩-លោក	ចាន់ ប៊ុន	សប្បុរសជន
១០-លោក	ស គុន	សប្បុរសជន
១១-លោក	គុន វ៉ាន់តី	សប្បុរសជន



- ១២-លោក **ហ្សាង ខោយីន** (ZHANG XIAOYIN) សប្បុរសជន
- ១៣-លោក **ឌុ ហុងវេ** (XU HONG WEI) សប្បុរសជន
- ១៤-លោក **គួង ចឿន** (KUONG CHOI PAN) សប្បុរសជន
- ១៥-វរសេនីយ៍ទោ **សៅ ស៊ី** អគ្គលេខ ៣៦៨៤៦
- ១៦-វរសេនីយ៍ទោ **ហាង ថាវី** អគ្គលេខ ៣៧៣៥៤

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓  
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨  
**នាយករដ្ឋមន្ត្រី**  
  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៨០១ អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារាភិណ្ណ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.-**បំពាក់ មេដាយមុនីសារាភិណ្ណ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ និងសប្បុរសជន ចំនួន ៥៥រូប ដែលមានស្នាដៃល្អ ក្នុងការចូលរួមជួយកសាង និងអភិវឌ្ឍ ស្រុកកំចាយមារ ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-មេដាយមុនីសារាភិណ្ណ ថ្នាក់ បីបឋម**

១-ឧត្តមសេនីយ៍ត្រី	ទីម	សុភា	អត្តលេខ ៥៨៥២៩ អនុប្រធាននាយកដ្ឋាន
២-វរសេនីយ៍ឯក	ហ៊ុត	រដ្ឋា	អត្តលេខ ៦៦២៦៥ មន្ត្រីនគរបាលជាតិ
៣-វរសេនីយ៍ទោ	យ៉ន	ជេដ្ឋា	អត្តលេខ ៦២៨៤៨ ជំនួយការនាយកដ្ឋានផ្សព្វផ្សាយ
៤-វរសេនីយ៍ត្រី	ឈឿម	សុផុនជានិត	អត្តលេខ ៧៣១៤២ មន្ត្រីនគរបាលជាតិ
៥-វរសេនីយ៍ត្រី	ភោគ	ស៊ីផៃ	អត្តលេខ ៧៥៦៥៦ មន្ត្រីនគរបាលជាតិ
៦-ឧត្តមសេនីយ៍ទោ	ហង្ស	សេរីវុធ	អត្តលេខ ០៣០០១ អនុប្រធាននាយកដ្ឋាន
៧-ឧត្តមសេនីយ៍ទោ	យូ	សារុំ	អត្តលេខ ៧១៨៦៦ អនុប្រធាននាយកដ្ឋាន
៨-ឧត្តមសេនីយ៍ត្រី	ជា	សុផានិត	អត្តលេខ ៦៧៦៦៧ អនុប្រធាននាយកដ្ឋាន
៩-ឧត្តមសេនីយ៍ត្រី	ឌី	ដាម៉ង់	អត្តលេខ ៧៧៦៣៩ អនុប្រធាននាយកដ្ឋាន
១០-វរសេនីយ៍ទោ	ឈន	ដាវិទូ	អត្តលេខ ៧៧៨៥៦ មន្ត្រីនគរបាលជាតិ
១១-វរសេនីយ៍ត្រី	ទិត	ច័ន្ទណាល់	អត្តលេខ ៥៤៧២៩ នាយផ្នែក
១២-វរសេនីយ៍ត្រី	ជួរ	ហុង	អត្តលេខ ០៦៦២៩ នាយរងប៉ូស្ដិ
១៣-អនុសេនីយ៍ឯក	ជ័យ	វាសនា	អត្តលេខ ៧៦៧៦៥ នាយរងផ្នែក

ខ-មេដាយបុណ្យសារាគ័ណ្ណ ថ្នាក់ សេនា

១-អ្នកស្រី	ម៉ុង	គន្ធា	សប្បុរសជននៅភ្នំពេញ
២-លោក	វ៉ា	សុផា	អនុប្រធានអង្គភាពច្រកចេញចូលតែមួយ
៣-លោក	ស្រៀន	គុងសេង	សប្បុរសជន
៤-លោក	លៀក	ចាន់រាបសា	សប្បុរសជន
៥-លោក	ថោង	សារ៉ឹង	សប្បុរសជនខេត្តព្រៃវែង
៦-លោក	ហង្ស	ពុទ្ធារិទ្ធិ	សប្បុរសជននៅភ្នំពេញ
៧-លោក	លឹម	ច្រូនី	សប្បុរសជននៅភ្នំពេញ
៨-លោក	ឡុង	ប័រ៉ុង	សប្បុរសជននៅភ្នំពេញ
៩-លោក	កាណុល	ពិទ្ធយូ	សប្បុរសជននៅភ្នំពេញ
១០-លោក	ចេក	សីហា	សប្បុរសជននៅភ្នំពេញ
១១-លោក	ជា	ចំរើន	សប្បុរសជននៅភ្នំពេញ
១២-លោក	អ៊ុំ	អ៊ុំ	សប្បុរសជននៅភ្នំពេញ
១៣-លោក	លី	អ៊ុង	សប្បុរសជននៅភ្នំពេញ
១៤-លោក	នុត	គង់	សប្បុរសជននៅព្រៃវែង
១៥-លោក	យ៉ា	ស៊ីងម៉ៅ	សប្បុរសជននៅភ្នំពេញ
១៦-លោក	ឆាយ	ហុក	សប្បុរសជននៅភ្នំពេញ
១៧-លោក	ជា	ប៉េងងួន	សប្បុរសជននៅភ្នំពេញ
១៨-លោក	ទា	បាក់ឡេង	សប្បុរសជននៅភ្នំពេញ
១៩-លោក	ហង្ស	កិត្យា	សប្បុរសជននៅភ្នំពេញ
២០-លោក	ផាន់	ម៉េងហ៊ាង	សប្បុរសជននៅភ្នំពេញ
២១-លោក	ផាន់	ម៉េងហួរ	សប្បុរសជននៅភ្នំពេញ
២២-លោក	ហាក់	លី	សប្បុរសជននៅភ្នំពេញ
២៣-លោក	ម៉ម	សុផល	សប្បុរសជននៅភ្នំពេញ
២៤-លោក	សូ	សុគន្ធសីហា	សប្បុរសជននៅភ្នំពេញ
២៥-លោក	ចាំហេង	សំណាង	សប្បុរសជននៅភ្នំពេញ
២៦-លោក	លី	កញ្ញារិទ្ធិ	សប្បុរសជននៅភ្នំពេញ
២៧-លោក	ហ៊ី	វិសាល	សប្បុរសជននៅភ្នំពេញ
២៨-លោក	សោម	សុកុសល	សប្បុរសជននៅភ្នំពេញ
២៩-លោក	អ៊ុន	រតនា	សប្បុរសជននៅភ្នំពេញ
៣០-អ្នកស្រី	ជុន	បូរ៉ានី	សប្បុរសជននៅព្រៃវែង
៣១-អ្នកស្រី	ប៊ុយ	កានីកា	សប្បុរសជននៅព្រៃវែង



៣២-លោក	ឡាច	ភីរ៉ាត់	សប្បុរសជននៅព្រៃវែង
៣៣-វរសេនីយ៍ត្រី	សិន	ប៊ុនធន	អគ្គលេខ ០៣៥៨៧២ ជំនួយការមេបញ្ជាការរង
៣៤-អនុសេនីយ៍ឯក	អ៊ុំ	សារឹម	អគ្គលេខ ៦៧២៧៣ នាយរងផ្នែក
៣៥-អនុសេនីយ៍ឯក	ចាំង	សុវត្ថមុនី	អគ្គលេខ ៧៧០០៩
៣៦-វរសេនីយ៍ត្រី	វ៉េង	កុសល	អគ្គលេខ ៥៨៣៨១ មន្ត្រីនគរបាលជាតិ
៣៧-អនុសេនីយ៍ត្រី	ឃឹម	ចាន់លីហុង	អគ្គលេខ ៧៦១០៤ មន្ត្រីនគរបាលជាតិ
៣៨-ព្រឹទ្ធពាលទោ	ឃឹម	ចាន់ពិសី	អគ្គលេខ ៧៨៤៣៧ មន្ត្រីនគរបាលជាតិ

**ក-មេដាយបុណ្យសក្ខីភាព ថ្នាក់ អស្សុប្បន្និ**

១-វរសេនីយ៍ទោ	ភោគ	គុន្ណា	អគ្គលេខ ៥៥២២៦ មន្ត្រីនគរបាលជាតិ
២-វរសេនីយ៍ត្រី	គង់	សំអឿន	អគ្គលេខ ៣៤៧៦៧ នាយរងការិយាល័យអគ្គិភ័យ
៣-អ្នកស្រី	ថុន	សុភេតុមាលា	សប្បុរសជននៅភ្នំពេញ
៤-អនុសេនីយ៍ត្រី	ព្រាប	បញ្ញា	អគ្គលេខ ៧៩២៥៥ មន្ត្រីនគរបាលជាតិ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែ ស្រាព្រាជ្ជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៨៦ អនក្រ. បក

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការដំឡើងថ្នាក់ និងឋានន្តរសិទ្ធិប្រចាំឆ្នាំដល់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១.-**

ដំឡើងថ្នាក់តាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ ចំនួន ០៧ រូប ក្នុងឋានន្តរសិទ្ធិ រមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដូចមានរាយនាមខាងក្រោម៖

១- លោក	<b>សុខ ឫស្សី</b>	ពីរមន្ត្រី	ថ្នាក់លេខ ២	មកជា	ថ្នាក់លេខ ១
២- លោក	<b>ជា ពិសី</b>	ពីរមន្ត្រី	ថ្នាក់លេខ ២	មកជា	ថ្នាក់លេខ ១
៣- លោក	<b>រុន ចាន់ដារ៉ាវិទ្ធី</b>	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកជា	ថ្នាក់លេខ ២
៤- លោក	<b>រ៉ក្ខ មុនី</b>	ពីរមន្ត្រី	ថ្នាក់លេខ ៣	មកជា	ថ្នាក់លេខ ២

- ៥- លោក **ខៀម ណារ៉េត** ពីរមន្ត្រី ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៦- លោក **អ៊ុយ ប័ន្ទមុនី** ពីរមន្ត្រី ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ៣
- ៧- លោក **យា ណារិន** ពីរមន្ត្រី ថ្នាក់លេខ ៤ មកជា ថ្នាក់លេខ ៣។

**មាត្រា ២.\_**

ដំឡើងឋានន្តរស័ក្តិតាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ ចំនួន ០២ រូប ពីឋានន្តរស័ក្តិ អនុមន្ត្រី មកជាឋានន្តរស័ក្តិ រមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ស៊ីម សែត** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជា រមន្ត្រី ថ្នាក់លេខ ៤
- ២- លោក **យុត ប័ន្ទពេញមុល** ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជា រមន្ត្រី ថ្នាក់លេខ ៤។

**មាត្រា ៣.\_**

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ និងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

**មាត្រា ៤.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១៣ កើត ខែ ស្រាព្រហ្ម ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ មា ឆ្នាំ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៨៧៧ អនក្រ. ៦៦

**អនុក្រឹត្យ**  
**ស្តីពីការជូនវេជ្ជប័ណ្ណសុខាភិបាល**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ វេជ្ជប័ណ្ណសុខាភិបាល តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន៤៤រូប ដែលមានស្នាព្រះហស្ត និងស្នាដៃល្អ ក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តប្រាសាទវដ្តី និងវត្តស្បាមវិហារាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដូចមានរាយនាម និងនាមខាងក្រោម :

**ក-វេជ្ជប័ណ្ណសុខាភិបាល ថ្នាក់ ធិបតី**

១-ព្រះតេជគុណ	សុខ	ប៊ុនហេង	គង់នៅវត្តសារាវត្តតេជោ
២-ព្រះតេជគុណ	សុខ	ពិសិដ្ឋ	គង់នៅវត្តពន្លាណ
៣-ព្រះតេជគុណ	ផុន	សារិទ្ធ	គង់នៅវត្តស្លាកែត
៤-ព្រះតេជគុណ	ជិន	យ៉ាន	គង់នៅវត្តស្បាមបឹងវែង
៥-ព្រះតេជគុណ	ស៊ឹម	សំរេឿន	ចៅអធិការវត្តភ្នំទំពែក
៦-ព្រះតេជគុណ	សេង	សុខ	គ្រូសូត្រស្នាវត្តភ្នំទំពែក
៧-ព្រះតេជគុណ	ជា	សុខុំ	គ្រូសូត្រឆ្លេងវត្តភ្នំទំពែក
៨-ព្រះតេជគុណ	ឆន	សុម៉ៅ	គង់នៅវត្តជម្ពូរព្រឹក
៩-ព្រះកល្យាណធម្មោ	ចាន់	ពិទ្ធ	ចៅអធិការវត្តស្រីប្រសើរ
១០-ឧបាសក	គូ	ប៊ុនឡេង	សប្បុរសជនខេត្តកំពង់ចាម
១១-លោក	សេង	ប៊ុនធី	សប្បុរសជនរាជធានីភ្នំពេញ
១២-ឧបាសិកា	ហេ	យុខេង	សប្បុរសជនខេត្តកំពង់ចាម
១៣-លោក	សំ	ប៊ុនសុខ	សប្បុរសជនរាជធានីភ្នំពេញ
១៤-ឧបាសិកា	នេវ៉ា	សុខ	សប្បុរសជនខេត្តកំពង់ចាម
១៥-ឧបាសក	ហែម	ហួន	សប្បុរសជនខេត្តកណ្តាល



១៦-ឧបាសក	គល់	ព្រឡឹង	សប្បុរសជនខេត្តកណ្តាល
១៧-ឧបាសក	ឈុន	អោក	សប្បុរសជនខេត្តកណ្តាល
១៨-ឧបាសក	ម៉ឺ	ជួប	សប្បុរសជនខេត្តកណ្តាល
១៩-ឧបាសក	សន	យ៉េង	សប្បុរសជនខេត្តកណ្តាល
២០-ឧបាសក	ឌុយ	ត្រី	សប្បុរសជនខេត្តកណ្តាល
២១-ឧបាសក	ឈាង	លី	សប្បុរសជនខេត្តកណ្តាល
២២-ឧបាសក	ឌុយ	គាត់	សប្បុរសជនខេត្តកណ្តាល
២៣-លោក	ម៉ន	ចាន់ណា	សប្បុរសជនខេត្តកណ្តាល
២៤-លោក	យាង	សេង	សប្បុរសជនខេត្តកណ្តាល
២៥-លោក	ស៊ីម	សុខម៉េង	សប្បុរសជនខេត្តកណ្តាល
២៦-លោក	យីន	យ៉ុង	សប្បុរសជនខេត្តកណ្តាល
២៧-លោក	អ៊ុំ	ឌុន	សប្បុរសជនខេត្តកណ្តាល
២៨-លោក	ហ្វឺ	ដី	សប្បុរសជនខេត្តកណ្តាល
២៩-លោក	កែវ	មី	សប្បុរសជនខេត្តកណ្តាល
៣០-ឧបាសក	សុន	ដល	សប្បុរសជនខេត្តកណ្តាល
៣១-ឧបាសក	ម៉ម	សុខ	សប្បុរសជនខេត្តកណ្តាល
៣២-ឧបាសក	ខ៊ុំ	សារិន	សប្បុរសជនខេត្តកណ្តាល
៣៣-ឧបាសក	ជាំង	អេង	សប្បុរសជនខេត្តកណ្តាល
៣៤-ឧបាសក	អ៊ុំម	ឯម	សប្បុរសជនខេត្តកណ្តាល
៣៥-ឧបាសក	អ៊ុំម	យ៉េវ្យែនធួរណា	សប្បុរសជនខេត្តកណ្តាល
៣៦-ឧបាសក	យីម	សារិន	សប្បុរសជនខេត្តកណ្តាល
៣៧-ឧបាសក	អ៊ុំយ	អេប	សប្បុរសជនខេត្តកណ្តាល
៣៨-លោក	ឈុំ	គីមឈន	សប្បុរសជនខេត្តកណ្តាល
៣៩-អ្នកស្រី	ឈុក	សីហា	សប្បុរសជនខេត្តកណ្តាល
៤០-លោក	អេម	សុវ៉ាត្តី	សប្បុរសជនរាជធានីភ្នំពេញ

**ខ-មេដាយមុនីសារាត៌ណ្ណ ថ្នាក់ សេនា**

១-វរសេនីយ៍ឯក	ច័ន	សុវណ្ណ	អត្តលេខ ១៩៥៧០៦
២-វរសេនីយ៍ឯក	វ៉ា	ចិត្រា	អត្តលេខ ០២២២៦៤
៣-វរសេនីយ៍ទោ	គីម	ប្រុញ	អត្តលេខ ០២៥៥៥២
៤-អនុសេនីយ៍ឯក	គុយ	ចន្ទ	អត្តលេខ ៥៧៣៩៦

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសមិទ្ធិ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ២/

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ចន្ទ ២១ កើត ខែ ពិសាខ ឆ្នាំ ថ សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៨

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៧០៤...ណក ក្រ - ២៦

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន៧១រូប ដែល បានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តប្រាសាទរដ្ឋី និងវត្តស្បាមវិហារាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដូចមានរាយព្រះនាម និងនាមខាងក្រោម ៖

**ក-មេដាយមាសស្ថាបនាជាតិ**

១-ព្រះបញ្ញាបទីបោ	សាគ់	គឹមហ៊ាង	គង់នៅវត្តប្រាសាទរដ្ឋី
២-ព្រះគម្ពីរធម្មោ	ភី	សាវងហេង	ព្រះគ្រូសូធួរស្តីវត្តប្រាសាទរដ្ឋី
៣-ព្រះសិរិចន្ទោ	ងែង	ហ៊ាង	ព្រះគ្រូសូធួរស្តីវត្តប្រាសាទរដ្ឋី
៤-ព្រះពុទ្ធវិរោ	ចន្ទឡា	ចំរើន	គង់នៅវត្តប្រាសាទរដ្ឋី
៥-ព្រះតេជគុណ	រើន	សេរី	គង់នៅវត្តប្រាសាទរដ្ឋី
៦-ព្រះមហា	នី	ប៊ុនធី	គង់នៅវត្តមហាមន្ត្រី
៧-ព្រះមហា	សុខ	ប៊ុនហ៊ាង	គង់នៅវត្តមហាមន្ត្រី
៨-ព្រះមហា	រិន	សុរិយា	គង់នៅវត្តមហាមន្ត្រី
៩-ព្រះមហា	រ៉ុម	ង៉ឺន	គង់នៅវត្តមហាមន្ត្រី
១០-ព្រះមហា	រឃីន	អ៊ុំម៉េង	គង់នៅវត្តមហាមន្ត្រី
១១-ព្រះតេជគុណ	ស៊ុយ	មឿន	គង់នៅខេត្តពោធិ៍សាត់
១២-ព្រះតេជគុណ	សីន	គុរ	គង់នៅវត្តមហាមន្ត្រី
១៣-ឯកឧត្តម	តាំង	សេ វិនអ៊ុំម	សប្បុរសជន

១៤-ឯកឧត្តម	ពេជ	ពេញ	សប្បុរសជន
១៥-ឧបាសក	ម៉ឺង	លឹម	សប្បុរសជន
១៦-លោក	ហួត	គឹមតុច	សប្បុរសជន
១៧-លោក	តែវ	ផាន់គី	សប្បុរសជន
១៨-អ្នកស្រី	ម៉ឺន	ញ៉	សប្បុរសជន
១៩-អ្នកស្រី	អ៊ុំ	ស៊ីណាន	សប្បុរសជន
២០-លោក	លឹម	ស្រី	សប្បុរសជន
២១-ឧបាសិកា	ជាន	ស៊ាងហោក	សប្បុរសជន
២២-ឧបាសិកា	ឌុន	យ៉ឺន	សប្បុរសជន
២៣-ឧបាសក	ម៉ឺន	ឈុំ	សប្បុរសជន
២៤-ឧបាសក	កៅ	ឈុន	សប្បុរសជន
២៥-ឧបាសក	សេង	ហួន	សប្បុរសជន
២៦-លោក	ឈុន	ស្រីន	សប្បុរសជន
២៧-លោក	រ៉េន	តារះ	សប្បុរសជន
២៨-ឧបាសក	គង់	រឹម	សប្បុរសជន
២៩-ឧបាសិកា	ជាន	នត	សប្បុរសជន
៣០-ឧបាសិកា	ហែ	អ៊ុំថា	សប្បុរសជន
៣១-ឧបាសិកា	លឹម	ស៊ីវគុ	សប្បុរសជន
៣២-ឧបាសិកា	តាន់	ហាង	សប្បុរសជន
៣៣-លោក	លឹម	មាតិច	សប្បុរសជន
៣៤-អ្នកស្រី	ឡៅ	ស្រីម	សប្បុរសជន
៣៥-ឧបាសក	ស៊ីម	អ៊ុំន	សប្បុរសជន
៣៦-អ្នកស្រី	អេង	តានី	សប្បុរសជន
៣៧-ឧបាសិកា	គួម	ចន្ទឡាវី	សប្បុរសជន
៣៨-អ្នកស្រី	ហែ	ឈីងន	សប្បុរសជន
៣៩-ឧបាសក	លុក	សម	សប្បុរសជន
៤០-ឧបាសិកា	ហែ	គឹមតាន	សប្បុរសជន
៤១-ឧបាសិកា	លឹម	ហ្វឺន	សប្បុរសជន
៤២-ឧបាសិកា	ស៊ីម	ម៉ុក	សប្បុរសជន
៤៣-ឧបាសក	ស្មៅញ	ល្វឺម	សប្បុរសជន
៤៤-ឧបាសក	ជុន	អែម	សប្បុរសជន
៤៥-ឧបាសក	ផ្លុំ	ល្វឺម	សប្បុរសជន
៤៦-ឧបាសក	តោក	ហោង	សប្បុរសជន
៤៧-ឧបាសក	ឈុំ	ឈី	សប្បុរសជន
៤៨-ឧបាសក	តង	កន	សប្បុរសជន
៤៩-ឧបាសិកា	យ៉ង់	រិវាមនី	សប្បុរសជន



៥០-ឧបាសិកា	តង	ឃឹម	សប្បុរសជន
៥១-ឧបាសិកា	តង	យន	សប្បុរសជន
៥២-ឧបាសិកា	នី	យ៉ុម	សប្បុរសជន
៥៣-លោក	ឆៀ	ហាងគា	សប្បុរសជន
៥៤-លោក	ត្រី	ហ៊ុ	សប្បុរសជន
៥៥-ឧបាសិកា	ឈុំ	ប៊ុន	សប្បុរសជន
៥៦-ឧបាសិកា	ច័ន្ទ	ល្វើម	សប្បុរសជន
៥៧-ឧបាសក	ទេព	ហ៊ុ	សប្បុរសជន
៥៨-ឧបាសិកា	តាន់	យ៉ុនធី	សប្បុរសជន
៥៩-ឧបាសិកា	យុ	ស៊ុយហុន	សប្បុរសជន
៦០-ឧបាសិកា	នី	ស៊ុវើន	សប្បុរសជន

**ខ-មេធាវីប្រតិបត្តិការស្ថាបនាជាតិ**

១-លោក	ជុំ	សុល	សប្បុរសជន
២-លោក	សី	សារ៉ុ	សប្បុរសជន
៣-លោក	យ៉ាង	ឆៀន	សប្បុរសជន
៤-លោក	គុំ	វណ្ណ	សប្បុរសជន
៥-លោក	ខៀវ	យន	សប្បុរសជន
៦-លោក	សុ	ឃឹម	សប្បុរសជន
៧-លោក	អ៊ុន	នឹម	សប្បុរសជន
៨-លោក	ប៊ុន	យី	សប្បុរសជន
៩-លោក	ម៉ោង	បូណា	សប្បុរសជន
១០-លោក	តុប	ហាយ	សប្បុរសជន
១១-លោក	ឃឹម	នៃ	សប្បុរសជន

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសម័យខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ១៣ កើត ខែ ពិសាខ ឆ្នាំ ច សិរិច្ឆស័ក ព.ស.២៥៦២  
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨  
**នាយករដ្ឋមន្ត្រី**  
  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤៦៤ អនក្រ.តក



**អនុក្រឹត្យ**

**ស្តីពីការជូនមេដាយមូលិសាសន៍**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ **មេដាយមូលិសាសន៍** តាមលំដាប់ថ្នាក់ចំនួន ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន ចំនួន២៣រូប ដែលមាន ស្នាព្រះហស្ត និងស្នាដៃល្អក្នុងការចូលរួមកសាងសមិទ្ធិនានាជាច្រើន ក្នុងខេត្តឧត្តរមានជ័យ កន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

**ក-មេដាយមូលិសាសន៍ ថ្នាក់ បឋម**

១-	ព្រះឧត្តរមណី	<b>ប៊ុន សាឡុត</b>	ព្រះមេគណខេត្ត
២-	ព្រះហោសកោ	<b>ពៅឡូ ប៊ុយ</b>	ព្រះបាទ្យាត់គណខេត្ត
៣-	ព្រះតេជគុណ	<b>ធឿន សំរោង</b>	ព្រះបាទ្យាត់គណខេត្ត
៤-	ព្រះតេជគុណ	<b>ធឿន ប៊ុនធឿន</b>	ព្រះអនុគណ
៥-	ព្រះតេជគុណ	<b>សុខ មុនី</b>	ព្រះអនុគណ
៦-	ព្រះតេជគុណ	<b>លន់ សុមុនោ</b>	ព្រះចៅអធិការវត្ត
៧-	ព្រះតេជគុណ	<b>អ៊ុំ ចាន់</b>	ព្រះចៅអធិការវត្ត
៨-	លោក	<b>ធីម តឿ</b>	ប្រធានមន្ទីរធម្មការ និងសាសនា
៩-	អនុសេនីយទោ	<b>ឡាយ សំណាង</b>	អគ្គលេខ ៦៩០៧៣
១០-	អ្នកស្រី	<b>លី ជាលីញ</b>	សប្បុរសជន
១១-	អ្នកស្រី	<b>លី សេងនាយ</b>	សប្បុរសជន

១២-ព្រះតេជគុណ	ពៅ	យូរី	ព្រះចៅអធិការវត្ត
១៣-លោក	លី	សេង ហួត	សប្បុរសជន
១៤-លោក	សេង	វិចិត្រ	សប្បុរសជន
<b>ខ-មេដាយមុនីសារាភ័ណ្ណ ថ្នាក់ សេនា</b>			
១-លោក	ង៉ាត់	ផុន	មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត
២-លោក	ហៀង	ហឺ	អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
៣-លោក	អ៊ុន	សុផល	អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
៤-អ្នកស្រី	លី	អ៊ុំហ្គេម	សប្បុរសជន
៥-អ្នកស្រី	លី	អ៊ុំសិន	សប្បុរសជន
<b>គ-មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អស្សុប្បន្និ</b>			
១-ព្រះតេជគុណ	សង់	សី	ព្រះអនុគណ
២-ព្រះតេជគុណ	ឌុប	សាគុន	ព្រះធម្មធរគណខេត្ត
៣-ព្រះតេជគុណ	សុខ	ឌុប	ព្រះចៅអធិការវត្ត
៤-លោក	លី	ស្រាង	ជំនួយការប្រធានមន្ទីរធម្មការ និងសាសនាខេត្ត

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ៕

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួលកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ទទួលកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃសុក្រ ១៣ កើត ខែ ្រាសាវ័ន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ៧  
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨  
 នាយករដ្ឋមន្ត្រី  
  
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ...៧៧៧...៧៧៧.ក.១៧

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.** បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រគេន និងជូនសប្បុរសជន ចំនួន១២រូប ដែលមានស្នាព្រះហស្ត និងស្នាដៃល្អ ក្នុងការចូលរួមជួយកសាងសមិទ្ធផលនានាជាច្រើន នៅក្នុងខេត្តឧត្តរមានជ័យ កន្លងមក ដូចមានរាយនាមនិងនាមខាងក្រោម ៖

**ក-មេដាយមាសស្ថាបនាជាតិ**

១-ព្រះតេជគុណ	ល្បឿន	សំរឿន	ព្រះវិធីយុវអនុគណ
២-ព្រះតេជគុណ	សុខ	តេន	ព្រះធម្មធរអនុគណ
៣-ព្រះតេជគុណ	ឡើង	សារិត	ព្រះចៅអធិការវត្ត
៤-លោក	ចរកាន	ណយស្នួន	សប្បុរសជន

**ខ-មេដាយសំរិទ្ធស្ថាបនាជាតិ**


១-លោក	ហែម	ហុច	អាចារ្យ
២-លោក	ឆឹម	ផ្លុន	ប្រធានគណៈកម្មការ
៣-លោក	ធីត	ធាន	អនុគណៈកម្មការ
៤-អ្នកស្រី	ឆើង	យីន	សមាជិកគណៈកម្មការ
៥-ព្រះតេជគុណ	ឆាន	ស៊ីណាន	ព្រះអនុគណ
៦-ព្រះតេជគុណ	កូស៊ីន	ស៊ីនខៈគិត	ព្រះអនុគណស្រុកភូស៊ីង
៧-លោក	ជន	ន	មេឃុំលំទង
៨-លោក	ចឡូ	កូ	មេភូមិអូរគគីរកណ្តាល

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។ ៧

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ១៣ ភទ្រ ខែ កញ្ញា ឆ្នាំ ច សំរិទ្ធស័ក ព.ស.២៥៦២  
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៤៧.៧៧.២៥៧.២០១៨

**អនុក្រឹត្យ**  
**ស្តីពីការជូនវេជ្ជប្រឹក្សា**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

**សម្រេច**

**មាត្រា ១.-** បំពាក់ វេជ្ជប្រឹក្សា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន១០រូប ដែលមានស្នូលដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក-វេជ្ជប្រឹក្សាសាសនា**

១-លោក	ឡុយ	ចំរើន	ប្រធានការិយាល័យ
២-លោក	លីនាង	ញាណ	ប្រធានការិយាល័យ
៣-លោក	បន	សម្បើម	មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត

**ខ-វេជ្ជប្រឹក្សាគំរូការងារ**

១-លោក	ធីត	សុផល្ល	ប្រធានការិយាល័យ
២-លោកស្រី	ច័ន្ទ	គន្ធា	អនុប្រធានការិយាល័យ
៣-លោក	បៀន	ពន្លា	គ្រូបង្រៀនកម្រិតបឋម
៤-លោក	ត្រួត	សារ៉េត	គ្រូបង្រៀនកម្រិតបឋម

**គ-វេជ្ជប្រឹក្សាសិទ្ធិការងារ**

១-លោក	ហុន	សុផាន	មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត
២-លោក	សាន	ធា	មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត
៣-លោកស្រី	ឃឹម	ពេជ្រចំនួន សុជាតា	មន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា អភិបាល នៃគណៈអភិបាលខេត្តខត្តរមានជ័យ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានក្រសួងកា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ សុក្រ ១៣ ខែ តុលា ឆ្នាំ ២០១៨ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ៥៧៧ អនក្រ.តវ

**អនុក្រឹត្យ  
ស្តីពី**

**ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

- មាត្រា ១ .-** ដាក់លោក **សូ ឃុនវិរក្ស** ឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ៤ ទីប្រឹក្សាអមប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឋានៈស្មើអគ្គនាយករង ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស (លើកទី១) រយៈពេល ០១ ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩។
- មាត្រា ២ .-** មន្ត្រីរាជការខាងលើ ត្រូវដាក់ពាក្យសុំចូលបម្រើការងារវិញ រយៈពេល ០២ ខែ មុនពេលកំណត់។ ក្នុងករណីសាមីខ្លួនមិនដាក់ពាក្យទេ ចាត់ទុកថាបោះបង់ការងារ និងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌជាស្ថាពរ។
- មាត្រា ៣ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់គ្រងរដ្ឋបាល និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១៣ ខែ តុលា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៨



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួលបានសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ទទួលបានសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ៣
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៧០ ខណ្ឌ រដ្ឋបាល គ.ក



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៤ ស្តីពីការបង្កើត គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ ៖** ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី **ទុន ឆារ៉ា** អគ្គលេខ ៥៦៣៥២ ពីអនុប្រធាននាយកដ្ឋាន ចារកម្ម ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ។

**មាត្រា ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខែ ឆ្នាំ ១៣ កើត ខែស្រាព័ន្ធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
  - ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមុខងារ នាយទាហាន**

**រាជរដ្ឋាភិបាល**

**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៧៧០ អនក្រ. តត**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១:** តែងតាំងមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-ឧត្តមសេនីយ៍ទោ **ម៉ៅ វិបុល** អត្តលេខ ០១៤១០២ ជា នាយក នាយកដ្ឋានកិច្ចការអាស៊ាន

អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស

២-ឧត្តមសេនីយ៍ត្រី **ខៀវ រិះដោះ** អត្តលេខ ០៤៧៨៦៩ ជា នាយការិយាល័យអនុព័ន្ធយោធា និងជាទី

ប្រឹក្សាយោធាអមស្ថានទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ១៣ តើត ខែ សីហា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**រាជរដ្ឋាភិបាលកម្ពុជា**  
**លេខ: ៨៧១ អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពី**

**ការតែងតាំងមុខតំណែងរដ្ឋមន្ត្រីនគរបាលជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**ស ម្រេ ង**

**មាត្រា ១ :** តែងតាំងមុខតំណែងឧត្តមសេនីយ៍ទោ **ស៊ិន ឆារិន្ទី** អគ្គលេខ ៥៦១៤៩ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១ រោច ខែ រសា ឆ្នាំ ឆ្នាំ សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ៨៧២ អនក្រ. តត

**អនុក្រឹត្យ**  
**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ ៖** តម្កើងឋានន្តរស័ក្តិ **វេសេនិយ័ងក** ជូននាយកនគរបាលជាតិខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ៖

១- លោកវេសេនីយ័ក **វេសេ គន្ធា** អគ្គលេខ ០៦៦៧០

២- លោកវេសេនីយ័ក **ឡៅ អ៊ុយឃួន** អគ្គលេខ ៧៨៨៨៨ ។

**មាត្រា ២ ៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១ រោច ខែស្រាពៅ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេច នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ៨៧៧.អនក្រ.តត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក ជូនលោកវរសេនីយ៍ទោ ចាន់ គឹមឡេង** អគ្គលេខ ៣៧១៥២ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១ រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ៨៧៤ អនក្រ. តត



**អនុក្រឹត្យ**  
**ស្តីពី**  
**ការតាំងសំបុត្រក្របខណ្ឌមន្ត្រីរាជការ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/១៥៦ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សង្ខេប**

**មាត្រា ១ :** តាំងសំបុត្រក្របខណ្ឌមន្ត្រីរាជការចំនួន ០៩រូប ទៅក្នុងឋានន្តរស័ក្តិក្រុមការ ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីក្រុមការនៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ តទៅ៖

- |                              |                            |
|------------------------------|----------------------------|
| ១. លោកស្រី <b>នេង សុជាតិ</b> | ៦. លោក <b>ជៀង គឹមលៀង</b>   |
| ២. លោកស្រី <b>ទួន ស្រីពៅ</b> | ៧. លោក <b>គឹម ចន្ទធារ</b>  |
| ៣. លោក <b>ម៉េង ពិសី</b>      | ៨. លោក <b>សេង សណារ</b>     |
| ៤. លោកស្រី <b>ជិន មុចនា</b>  | ៩. លោក <b>រ៉ុំ លីមហ្វា</b> |
| ៥. លោកស្រី <b>ហង្ស ដានី</b>  |                            |

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៧ ខែ ២០១៨ ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**  
លេខ: ៨៧/៥.កស្ស.ក. តត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**  
**ស្តីពី**

**ការតម្កើងថ្នាក់ស្តីពី និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**


- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការ ចំនួន ១៧៤ រូប ក្នុងឋានន្តរស័ក្តិវរមន្ត្រីនៃក្របខ័ណ្ឌ មន្ត្រីក្រុងក្រុងរដ្ឋបាល និងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ជាន់ខ្ពស់ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ តទៅ ដូចមាន រាយនាមខាងក្រោម ៖

- |                                   |  |
|-----------------------------------|--|
| ១- ឯកឧត្តម <b>ស៊ីម ស៊ីថា</b>      | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ២- លោក <b>បាតសូ សុភ័ក្រ</b>       | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៣- លោកស្រី <b>ព្រះប័ន្ទ ណារុន</b> | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៤- លោក <b>ម៉ែន ភារ៉េត</b>         | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៥- លោក <b>ចេង លីមជី</b>           | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៦- លោក <b>ធីន សេរីបុន</b>         | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៧- លោកស្រី <b>បាត់ ម៉ានី</b>      | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៨- លោក <b>ម៉ៅ ព្រហស្សត្រី</b>     | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ៩- លោកស្រី <b>ឱ វណ្ណឌីម៉ា</b>     | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១០- លោក <b>យា ម៉ីនណា</b>          | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១១- លោក <b>រាម ប័ន្ទវណ្ណា</b>     | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១២- លោក <b>ដួង មុណា</b>           | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៣- ឯកឧត្តម <b>ប្រាក់ ប្រាកដ</b>  | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៤- លោក <b>បិន សេងហ៊ាង</b>        | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៥- លោក <b>តូច ឈួនសេរីឆ្មុំ</b>   | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៦- លោកស្រី <b>សន ចិន្តា</b>      | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៧- លោក <b>ខួក សុវិសា</b>         | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៨- លោក <b>ខែម វិរៈ</b>           | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ១៩- លោក <b>គង់ សំខេង</b>          | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ២០- លោក <b>ម៉េង សេរីវ៉ាត់</b>     | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |
| ២១- លោក <b>ជី ម៉ូលីននាវិឆ្មុំ</b> | ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១ |

២២- លោក សុខ គឹមជឿន	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៣- លោក ធី គាន	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៤- លោកស្រី សយ សុធារី	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៥- លោក អង់ ចន្ទ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៦- លោក ជា វុធារ្យ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧- លោក ហេង ឫ	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៨- លោក ខឹម ធីតារក្ស	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៩- លោក អ៊ុយ ច័ន្ទគារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣០- លោក ម៉ៅ សុផល	ពីរមន្ត្រី ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៣១- ឯកឧត្តម យុត វុធារ្យ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣២- លោក ស៊ីម មករា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៣- លោកស្រី គង់ សុចិត្ត	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៤- លោក ឃ្លឹក វិរៈ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៥- លោក សារី វណ្ណ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៦- លោក ឈាន ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៧- លោក កែវ សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៨- លោកស្រី ដាន សោភា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៣៩- លោក នួន ចារ៉ា	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤០- លោក កែ សារី	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤១- លោក វ៉ាន់ ម៉ៅ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤២- លោក ឃ្លឹម ចន្ទ	ពីរមន្ត្រី ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
៤៣- លោក ពឹង វេងលី	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៤- លោក តេក សំណាង	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៥- លោក ម៉ុក ម៉ីនរ័ត្ន	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៦- លោក វ៉ា វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៧- លោក ចាន់ ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣





៤៨- លោក អ៊ុន ចាន់តារា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៤៩- លោកស្រី ម៉ុក ស៊ីឡា	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥០- លោក ខ្លឹម គគីរ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥១- លោកស្រី សេង សុវត្ថ	ពីរមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
៥២- លោក ជន ឌីណា	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៣- លោក សិន បុញ្ញវិទ្ធិ	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៤- លោកស្រី សុខ សុគន្ធវី	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៥- លោកស្រី ចេង ថាវី	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៦- លោកស្រី បាណ សិរិសិរិន	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៧- លោកស្រី មេស បុន្នា	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៨- លោកស្រី វ៉ាន់ចាន់ សុគន្ធវី	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៥៩- លោក លា ឡាយហ៊ុ	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦០- លោក សិន សៅរ៍នីន	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦១- លោក ទេព ណារីន	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦២- លោក ស្រៀង យុត្តិវរ	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៣- លោក អូន បណ្ណារី	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៤- លោក សំ សុណា	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៥- លោក គូប សុធាវរ	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៦- លោក សុរ សុវណ្ណារិទ្ធ	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៧- លោក ចាន់ បណ្ណសុខា	ពីអនុមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រី ថ្នាក់លេខ ៤
៦៨- លោក ធួយ មង្គល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៦៩- លោកស្រី ទេព សុភាវី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៧០- លោក មី ពិទ្ធិរូ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

- ៧១- លោក **ថា វុទ្ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧២- លោក **ចុង ម៉ឺ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៣- លោកស្រី **សន ស៊ីជា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៤- លោក **សេង ឌុប** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៥- លោក **សន អ៊ឹមឌី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៦- លោក **គង់ សុធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៧- លោក **ហួយ សុភាព** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៨- លោក **ម៉ី ភុសល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៧៩- លោក **សុខ វណ្ណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៨០- លោកស្រី **អ៊ិន ចាន់ណាវី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៨១- លោក **អ៊ុន សុខហិរ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៨២- លោក **ឡា សក្យា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៨៣- លោក **ខៀវ ពេជ្រភារវុទ្ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១
- ៨៤- លោក **លី ប័ន្ទូង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២  
មកជាថ្នាក់លេខ ១

៨៥- លោក <b>ប៊ុន ច័ន្ទ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៦- លោក <b>ចាន់ សុផា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៧- លោកស្រី <b>ជិន កេសរ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៨- លោក <b>សុខ ឡេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៨៩- លោក <b>សោម ណូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩០- លោក <b>ម៉ៅ ធីរ៉ា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩១- លោក <b>លាង សុភយន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩២- លោក <b>ឡុង រាល់ការលីន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៣- លោក <b>អ៊ុំ លៅពិសី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៤- លោក <b>ត្រី សុខយាង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៥- លោក <b>ពុក សាឡើន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៦- លោក <b>ម៉ែន សុផា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៧- លោក <b>ឡេង ចន្ទរិសេក</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
៩៨- លោក <b>នួន សំរោង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១



៩៩- លោក <b>នង សីហា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០០- លោក <b>ឈាត គូនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០១- លោក <b>លី សេង</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០២- លោក <b>ឃ្លីល ម៉ិនធឿន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៣- លោក <b>អ៊ុំ ណារិន្ទ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៤- លោក <b>មី ស៊ីនវិល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៥- លោក <b>យោគ រិន្ទ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៦- លោក <b>ម៉ែន សុខាន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៧- លោក <b>សៀង សេងពុទ្ធា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
១០៨- ឯកឧត្តម <b>ទីង ស៊ីនី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១០៩- លោក <b>ជួរ ជេតទិវន្ត</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១០- លោក <b>តន់ សុខថា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១១- លោក <b>រោត សំអុល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១២- លោក <b>មិន សុគន្ធិ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២

១១៣- លោក <b>អ៊ុន សៅឌី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៤- លោក <b>ធន់ ឌុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៥- លោក <b>ហេង ធឿន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៦- លោក <b>វ៉ា ច័ន្ទមកវ៉ាធុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៧- លោក <b>សែ ហួត្តា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៨- លោក <b>ហួន សុខ្ស័យ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១១៩- លោក <b>ពន រិទ្ធី</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១២០- លោក <b>ប្រឹក សីលា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១២១- លោក <b>សុខ រេនា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១២២- លោក <b>អ៊ុន ថន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១២៣- លោក <b>ធិត្យ វង្សវិសាល</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
១២៤- លោក <b>ពៅ វណ្ណដា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៥- លោក <b>ប្រេម អំណាត់</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
១២៦- លោកស្រី <b>សេង ស៊ីណា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

- ១២៧- លោក **ហួត ផ្លែលីកា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១២៨- លោក **សុខ ភីវ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១២៩- លោក **ហួត ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣០- លោក **ឌី ជារិន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣១- លោក **ហឿង គឹមសាយ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣២- លោកស្រី **ទិ ច័ន្ទថាឌី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៣- លោក **មុន្យ សំណាង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៤- លោក **ហ៊ឹម ផានិត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៥- លោក **អ៊ុំ សេរីធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៦- លោក **ឃ្លែង សុខធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៧- លោក **ពៅ ឃ្យុត្តិភេន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៨- លោក **សោម សិទ្ធិ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៣៩- លោក **លី ធីន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣
- ១៤០- លោក **សម្បត្តិ ពន្ធនារាយ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤  
មកជាថ្នាក់លេខ ៣



១៤១- លោក <b>គង់ បញ្ញារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤២- លោក <b>សុខ ប្រសិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤៣- លោក <b>ឌីម ភារា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤៤- លោក <b>ហៃ បូរិន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤៥- លោក <b>ហែម វណ្ណារិទ្ធ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤៦- លោក <b>ញឹម វណ្ណារុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
	មកជាថ្នាក់លេខ ៣
១៤៧- លោកស្រី <b>ប៊េង ជាតុចក្រវាលា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៨- លោកស្រី <b>ផាន់ កែវបុន្និវិភូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៤៩- លោក <b>ឃ្លើង ផល្លា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥០- លោក <b>ហេង ប៊ុនហួន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥១- លោក <b>សាយ សុខុន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥២- លោកស្រី <b>ឡាង ហេនីភា</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥៣- លោកស្រី <b>កេង សុខបុន្និវិភូ</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
១៥៤- លោក <b>ស្វាយ រ៉េន</b>	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១
	មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤





- ១៦៩- លោក សុខ ពុទ្ធពណ្ណនាយ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧០- លោក គឹម ផាន់និត ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧១- លោក សុ សំណាង ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧២- លោក អ៊ុំ ចាន់សេរី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៣- លោក អ៊ុំ បុស្ស ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
- ១៧៤- លោក អ៊ុំ នន ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១  
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ចន្ទ ១ រោច ខែ ស្រាពិណ្ណ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ: ៨៧៦.អនក្រ.តត

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការគាំទ្រសំរាប់ក្របខ័ណ្ឌមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីក្រុមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្ត ទៅរបស់ក្រសួងព័ត៌មាន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សង្ខេប**

**មាត្រា ១ .-** តាំងសំរាប់ក្របខ័ណ្ឌជូនមន្ត្រីរាជការចំនួន ៣៣ រូប ទៅក្នុងឋានន្តរស័ក្តិក្រុមការ នៃក្របខ័ណ្ឌមន្ត្រី ក្រុមការ នៅក្រសួងព័ត៌មាន ដូចមានរាយនាមខាងក្រោម ៖

-តាំងសំរាប់ចាប់ពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨

១- លោកស្រី **ផន ស្រីឃ្មុំ** ក្រុមការ ថ្នាក់លេខ ៤

២-	លោកស្រី	<b>សុន ជានា</b>	ក្រុមការ	ថ្នាក់លេខ ៤
៣-	លោកស្រី	<b>និល សុផារី</b>	ក្រុមការ	ថ្នាក់លេខ ៤
៤-	លោកស្រី	<b>អ៊ុយ សាវី</b>	ក្រុមការ	ថ្នាក់លេខ ៤
៥-	លោក	<b>យន់ ម៉ុនឡេង</b>	ក្រុមការ	ថ្នាក់លេខ ៤
៦-	លោក	<b>ហួត ហួន</b>	ក្រុមការ	ថ្នាក់លេខ ៤
-តាំងសិបប្រាំពីរថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៨				
៧-	លោកស្រី	<b>នី ចាន់ថន</b>	ក្រុមការ	ថ្នាក់លេខ ៤
៨-	លោកស្រី	<b>ជួន សីណា</b>	ក្រុមការ	ថ្នាក់លេខ ៤
៩-	លោកស្រី	<b>រោយ សុខធារី</b>	ក្រុមការ	ថ្នាក់លេខ ៤
-តាំងសិបប្រាំពីរថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨				
១០-	លោក	<b>ឌី វឌ្ឍនា</b>	ក្រុមការ	ថ្នាក់លេខ ៤
១១-	លោក	<b>ហៀន សេងហួន</b>	ក្រុមការ	ថ្នាក់លេខ ៤
១២-	លោកស្រី	<b>ម៉ូ មីតា</b>	ក្រុមការ	ថ្នាក់លេខ ៤
១៣-	លោកស្រី	<b>ស៊ុន សុផារី</b>	ក្រុមការ	ថ្នាក់លេខ ៤
១៤-	លោកស្រី	<b>មាស ម៉ាលីយ៉ាម៉ា</b>	ក្រុមការ	ថ្នាក់លេខ ៤
១៥-	លោក	<b>អ៊ុន ស៊ីណាត</b>	ក្រុមការ	ថ្នាក់លេខ ៤
១៦-	លោក	<b>ចង្ស សុផារេង</b>	ក្រុមការ	ថ្នាក់លេខ ៤
១៧-	លោក	<b>ពិសិដ្ឋ រតនា</b>	ក្រុមការ	ថ្នាក់លេខ ៤
១៨-	លោក	<b>ឡុន សំរេត</b>	ក្រុមការ	ថ្នាក់លេខ ៤
១៩-	លោក	<b>លាង រ័ក្ខមី</b>	ក្រុមការ	ថ្នាក់លេខ ៤
២០-	លោក	<b>អ៊ុន ចាន់ដារ៉ា</b>	ក្រុមការ	ថ្នាក់លេខ ៤
២១-	លោកស្រី	<b>មុនី កុសុម៉ា</b>	ក្រុមការ	ថ្នាក់លេខ ៤
២២-	លោកស្រី	<b>នាង ត្រីម៉ឺញ</b>	ក្រុមការ	ថ្នាក់លេខ ៤
២៣-	លោកស្រី	<b>នាយ សុវណ្ណនេត្រ</b>	ក្រុមការ	ថ្នាក់លេខ ៤
២៤-	លោក	<b>អ៊ុន កក្កី</b>	ក្រុមការ	ថ្នាក់លេខ ៤
២៥-	លោកស្រី	<b>លុយ សោភា</b>	ក្រុមការ	ថ្នាក់លេខ ៤
២៦-	លោកស្រី	<b>ឡោង មីរ៉ា</b>	ក្រុមការ	ថ្នាក់លេខ ៤
២៧-	លោក	<b>ហាន ឆន</b>	ក្រុមការ	ថ្នាក់លេខ ៤
២៨-	លោក	<b>ហ៊ុម លុកម៉ាន</b>	ក្រុមការ	ថ្នាក់លេខ ៤
-តាំងសិបប្រាំពីរថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៨				
២៩-	លោក	<b>ម៉ែន សុខុម</b>	ក្រុមការ	ថ្នាក់លេខ ៤
៣០-	លោក	<b>សុខ វណ្ណដា</b>	ក្រុមការ	ថ្នាក់លេខ ៤
៣១-	លោក	<b>សាន សារ៉ាត់</b>	ក្រុមការ	ថ្នាក់លេខ ៤

៣២- លោក	<b>ឡុន សុភក្រា</b>	ក្រុមការ	ថ្នាក់លេខ ៤
៣៣- លោក	<b>យ៉ែង ម៉ិនស្រីន</b>	ក្រុមការ	ថ្នាក់លេខ ៤

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ច័ន្ទ ១ រោច ខែ ស្រាពាល៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**សេចក្តីសម្រេច**

**ស្តីពី**

**ការតែងតាំងមុខងារ នាយទាហាន**

**រាជរដ្ឋាភិបាល**

រាជរដ្ឋាភិបាលកម្ពុជា  
លេខ: ... ៤៧. ល.ស.វ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ១៥៩ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០៨ ស្តីពីការបង្កើត អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស
- យោងតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**ប្រការ១ :** តែងតាំងមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១- វរសេនីយ៍ទោ **សុន រ៉ូមី** អត្តលេខ ១៣៨៣៨២ ជា ជំនួយការ រដ្ឋបាលនិងបច្ចេកទេស ការិយាល័យ អនុព័ន្ធយោធា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ជំនួស វរសេនីយ៍ទោ **ម៉ៅ សុភ័ក្ត្រ** ដែលត្រូវទទួលការកិច្ចថ្កី
- ២- វរសេនីយ៍ទោ **ម៉ៅ សុភ័ក្ត្រ** អត្តលេខ ០៧៣៩៤៣ ជា ជំនួយការ រដ្ឋបាល និងបច្ចេកទេស ការិយាល័យ អនុព័ន្ធយោធា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងកង់បេវ៉ា ប្រទេសរូស្ត្រាលី

៣-វរសេនីយ៍ត្រី **ម៉ន ចំរុះ** អគ្គលេខ ១៦៣៧៥៩ ជា ជំនួយការ រដ្ឋបាល និងបច្ចេកទេស ការិយាល័យ  
អនុព័ន្ធយោធា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េខាងត្បូង ជំនួស  
វរសេនីយ៍ឯក ថន ដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី

**ប្រការ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ-  
បត្តិការអន្តរជាតិ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី  
រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ៧ ឆ្នាំ ៩ ០១២ ខែ ៧ ៣៧ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - អគ្គលេខាធិការរាជរដ្ឋាភិបាល
  - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចប្រការ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ...១៧...សណ/៧៨

**សារាចរណែនាំ**

**ស្តីពី**

**ការតែងតាំងមន្ត្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការភ្នាក់ងារដឹកនាំគ្រប់ជាន់ថ្នាក់**

អនុលោមតាមព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, អនុក្រឹត្យលេខ ២០ អនក្រ បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន, អនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ជាប្រធានស្ថាប័ន និងបណ្តាញខិតបទដ្ឋានផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់កន្លងមក និងដើម្បីគ្រប់គ្រងមន្ត្រីរាជការគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសមន្ត្រី ដែលបំពេញមុខងារនៅក្នុងខុទ្ទកាល័យរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅតាមក្រសួង និងស្ថាប័ននានា ។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/...២០៥...ចុះថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ សូមធ្វើការណែនាំដូចតទៅ:

១-រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នត្រូវរៀបចំចេញប្រកាសបញ្ជប់តំណែងមន្ត្រីខុទ្ទកាល័យ ទីប្រឹក្សា និង ជំនួយការ ដែលបំពេញការងារក្នុងសម័យខុទ្ទកាល័យ អមសម័យក្រសួង ស្ថាប័ន និងក្នុងអង្គការចំណុះសម័យក្រសួង ស្ថាប័នទាំងអស់ ដែលទទួលបានការតែងតាំងមុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

២-ក្រោយពីបានបញ្ជប់តំណែងរដ្ឋមន្ត្រីទាំងអស់ដូចមានចែងក្នុងចំណុចទី ១ ខាងលើ រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័ន អាចរៀបចំតែងតាំងសាជាថ្មី នូវមន្ត្រីខុទ្ទកាល័យ ទីប្រឹក្សា និងជំនួយការឱ្យបំពេញការងារក្នុងសម័យ ខុទ្ទកាល័យ អមសម័យក្រសួង ស្ថាប័នឡើងវិញស្របតាម អនុក្រឹត្យ លេខ ២០ អនក្រ បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន និងអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន ។

ទទួលបានសារាចរណែនាំនេះ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តតាមខ្លឹមសារ ខាងលើ ដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។

ថ្ងៃ ០២ ខែ កញ្ញា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៤៤១ ឧ.ក.ក.ប្រក.ស

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃចេញផ្សាយ : ១៤.០៧.២០១៨ ខែសីហា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤៤ ខែ ៧ ឆ្នាំ ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតស្លាកសញ្ញា(សម្លៀកបំពាក់ និងស្បែកជើងគ្រប់ប្រភេទ) ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អេវើ ជេននីសសាន់ អប៊ីអាយអេស (ខេមបូឌា) ឯ.ក

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន អេវើ ជេននីសសាន់ អប៊ីអាយអេស (ខេមបូឌា) ឯ.ក (AVERY DENNISON RBIS (CAMBODIA) CO., LTD.) តំណាងដោយ លោក RISHI PARDAL បង្កើតរោងចក្រផលិតស្លាកសញ្ញា (សម្លៀកបំពាក់ និងស្បែកជើងគ្រប់ប្រភេទ) ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ដីឡូតិ៍លេខ P1-021, P1-022 (ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ) ។

<b>ឈ្មោះផលិតផល</b>	<b>លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code</b>
ស្លាកសញ្ញា (សម្លៀកបំពាក់ និងស្បែកជើងគ្រប់ប្រភេទ)	១៣៩៩

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតស្លាកសញ្ញា(សម្លៀកបំពាក់ និងស្បែកជើងគ្រប់ប្រភេទ) អេរើ ជេននីសសាន់ អប៊ីអាយអេស (ខេមបូឌា) ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។


**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។







**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

  
**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខគង់**

- បម្រុងជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
  - រដ្ឋបាលសង្កាត់កន្ទោក
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ២៤២/២១៣-២១១៣/០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

ថ្ងៃ ភ្នំពេញ ថ្ងៃ ខែ ឆ្នាំ ២០១៨ លេខ ២៤២/២១៣-២១១៣/០១៨  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបដៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រុមហ៊ុន វែល ឡាក់ អ៊ិនវេសមិន (ខេមបូឌា) ឯ.ក

**ស ម្រេ ង**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន វែល ឡាក់ អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (WELL LUCK INVESTMENT (CAMBODIA) CO., LTD.) តំណាងដោយ លោក WENG CHI HONG បង្កើតរោងចក្រផលិតកាបូបដៃ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ភូមិព្រឿង ឃុំបិតត្រាំង និងភូមិស្មាច់ដង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ)។



ឈ្មោះផលិតផល  
កាបូបដៃ

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១៥១២

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតកាបូបដៃ វៃល ឡាក់ អ៊ិនវេសមិន (ខេមបូឌា) ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។





**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលចំពោះពាក់ព័ន្ធជាមួយដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
  
ហេង សុខគង់

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានពាក់ព័ន្ធ និងសេវាកុំព្យូទ័រ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តព្រះសីហនុ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ
- អង្គភាពរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
- រដ្ឋបាលស្រុកព្រៃនប់
- រដ្ឋបាលឃុំបិតត្រាំង និងឃុំរាម
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
Ministry of Industry & Handicraft

លេខ : ២៤៤/នក្រ.កម្ម/ស.ក.ណ

ថ្ងៃ ភ្នំ..... ខែ ឧសភា..... ឆ្នាំ ច សំរឹទ្ធស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៤... ខែ...កញ្ញា... ឆ្នាំ២០១៨

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
Kingdom of Cambodia  
Nation Religion King

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតបារី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ហ្សុង ជិន ហ្សុង ហ្គី ហ្គា រេត ឯ.ក

**ស ម្រេ ច**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ហ្សុង ជិន ហ្សុង ហ្គី ហ្គា រេត ឯ.ក (ZHONG JIN ZHONG GUO CIGARETTE CO., LTD.) តំណាងដោយ លោក WU, CHUANGCHUN បង្កើតរោងចក្រផលិតបារី ដែលមានទីតាំង ស្ថិតនៅ ភូមិសិក្ស ឃុំសិក្ស ស្រុកស្អាង ខេត្តកណ្តាល ។



ឈ្មោះផលិតផល  
បារី

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code  
១២០០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ឆ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតបារី ហ្សុង ជីន ហ្សុង ហ្គ័រ ស៊ីហ្គាតេ ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។





**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**ន. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខគង់**

- មន្ត្រីទទួលខុសត្រូវ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលាខេត្តកណ្តាល
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
  - រដ្ឋបាលស្រុកស្អាង
  - រដ្ឋបាលឃុំសិស្ស
  - "ដើម្បីជូនដោយ"
  - ដួងប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ



រក្សាសិទ្ធិ និងបោះពុម្ពដោយ  
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ  
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី